

# ពាក្យបណ្តើរ និងពាក្យស្នើសុំបុរាណ

ដោយស្រុកស្រី ពេជ សេង

នាមខ្លួន សារិះយាង

លេខត្រួតពិនិត្យ

ចំនួន១០០០គ្រឿង

ក្រុមហ៊ុន

២៥១២

១៩៦៩

**អារម្ភបទ**

\* \* \* \* \*

ការរៀបរៀងសៀវភៅ « ពាក្យបណ្តោងបុរាណ » នេះឡើងមានបំណងពីរយ៉ាងគឺ:

១. ចង់រក្សាទុកនូវនំនៀមបុរាណយើងដែលចេះតែភ្លេចបាត់ទៅៗ ស្ទើរតែរកអ្នកចេះចាំពុំបាន។

២. ចង់ផ្សាយនូវអារ្យធម៌បុរាណ ដើម្បីអោយក្មេងជាន់ក្រោយបានចេះចាំផង។

រឺពាក្យបណ្តោងទាំងអំបាលម៉ាន ដែលមានក្នុងសៀវភៅនេះ មិនមែនខ្ញុំចេះដោយខ្លួនឯងទាំងអស់ទេ គឺខ្ញុំបានប្រមូលមកដោយបានសាកសួរ ចាស់ៗនៅស្រុកស្រែ ចម្ការដែលធ្លាប់មកលេងនឹងខ្ញុំ បានសួរអំពីសមាជិកប្រចាំខេត្តនានាក្នុងព្រះរាជាណាចក្ររបស់ក្រុមទំនៀមទម្លាប់ និងបានដកស្រង់អំពីឯកសារខ្លះរបស់ក្រុមនេះ។

ម្យ៉ាងទៀតដោយយល់ថា ពាក្យស្លោកបុរាណ ដែលខ្មែរតែងនិយមយកមកនិយាយ ប្រារព្ធគំរូវតាមព្រឹត្តិការណ៍ដែលយើងតែងជួបប្រទះក្នុងការរស់នៅរាល់ថ្ងៃ ក៏គួរប្រមូលមករក្សាទុកជាឯកសារដែរ តែសូមជម្រាបថាបណ្តា ពាក្យស្លោកខ្មែរបុរាណ ដែលខ្ញុំបានប្រមូលនេះ មាន ពាក្យស្លោក ជាច្រើនដែលអ្នកប្រាជ្ញជាន់មុនបានចងក្រងជាច្បាប់ទូន្មានរួចហើយ។

ក្នុងការប្រមូល ពាក្យបណ្តោង គឺ ពាក្យស្លោកបុរាណ គឺ ខ្ញុំសូមអរគុណជាពិសេសចំពោះលោក ព្រួច.ភូម និង ហោង.សំអី ដែលបានជួយផ្តល់ពាក្យជាច្រើន ដែលខ្លួនខ្ញុំពុំដែលធ្លាប់ឮ ព្រមទាំងជួយមើលពាក្យខុសត្រូវក្នុងសៀវភៅបោះពុម្ពជាលើកដំបូងនេះផង។

ជាពិសេសក្រៃលែងទៅទៀត ខ្ញុំសូមអរគុណចំពោះ លោក លាង.ហ៊ុំអាន ជានាយកពុទ្ធសាសនបណ្ឌិត្យដ៏ប្រកបដោយសញ្ញាចិត្តល្អ ចង់អោយខ្ញុំមានកេរ្តិ៍ឈ្មោះនឹងគេក្នុងការស្រាវជ្រាវទាំងបានជូញជំរុញខ្ញុំ អោយមានសេចក្តីក្លាហានក្នុងការបញ្ចេញស្នាដៃដំបូងនេះ។

តែខ្ញុំយល់ថា ពាក្យបណ្តោង និង ពាក្យស្លោក ប៉ុណ្ណោះនៅមិនទាន់អស់ទេ ព្រោះមានអ្នកចេះចាំច្រើនបែបច្រើនយ៉ាងទៅតាមជនបទ ប្រសិនបើក្នុងអនាគតខ្ញុំសន្សំបាន ពាក្យបណ្តោង និង ពាក្យស្លោក ថ្មីទៀតខ្ញុំនឹងបន្ថែម នៅពេលបោះពុម្ពលើកក្រោយ ហើយខ្ញុំសង្ឃឹមថាសៀវភៅនេះនឹងបានជាទីនិយមរាប់អានរបស់មហាជនទូទៅ។

ក្នុងករណីនេះ ជាលើកដំបូងរបស់ខ្ញុំនេះ ប្រសិនបើមានការភ្ញាំងភ្ញាត់ ឬខុសឆ្គងពុំសូវ សមរម្យម្តេចម្តា ខ្ញុំសង្ឃឹមថាលោកអ្នកប្រាជ្ញ និង លោកអ្នកចាស់ព្រឹទ្ធាគ្រប់ឋានៈ នឹងអភ័យ ទោសហើយជួយរំលឹកអោយតម្រិតម្រង់ឡើងវិញ អោយកាន់តែបានល្អជាងនេះទៅទៀតពុំលែង ឡើយ។

ភ្នំពេញ, ថ្ងៃទី៧ ។ ២ឆ្នាំរក សំរិទ្ធស័ក ១៥

ត្រូវនឹងថ្ងៃទី ១៨ ខែ មករា  $\frac{២៥១២}{១៩៦៩}$

# ACKNOWLEDGEMENT

This book is specially printed as a cooperation project of the Japanese Committee of the World Conference on Religion and Peace and Sotoshu Volunteer's Association.

We pray that this book would contribute to friendship with Cambodian people and their cultural preservation.

AUGUST, 1990

សៀវភៅដែលកំពុងអាននេះ បោះពុម្ពដោយបានសហការរវាងសមាគម W.C.R.P និង S.V.Aជប៉ុន។

ខ្ញុំសង្ឃឹមដោយស្មោះអស់ពីចិត្តថា សៀវភៅនេះជាតំណាងមិត្តភាពរវាងប្រជាពលរដ្ឋជប៉ុន ហើយនិងរក្សានូវវប្បធម៌ខ្មែរអោយបានគង់វង្សតទៅ។

សីហា១៩៩០

ឧទ្ទិស  
ខ្ញុំសូមឧទ្ទិសសៀវភៅនេះចំពោះ  
មហាជនទូទៅ ដែលជាអ្នកស្នេហាវប្បធម៌  
និងអក្សរសាស្ត្រជាតិ។  
សារិះយ៉ាន

ក

- ១. កាន់កន្ទុយញាក់ខ្សែ អាចម៍មួយស្រែមិនស្អុយសោះ។
- ២. កាន់កន្ទុយស្រែកដោង។
- ៣. កាប់មួយទឹះត្រូវថ្ម កាប់មួយទឹះត្រូវដីស កាប់មួយទឹះត្រូវទឹកសមុទ្រ។
- ៤. កាលគ្នានៅរស់គេចោមស្អប់ ដល់ពេលគ្នាដាប់ គេចោមស្រលាញ់។
- ៥. កុកសហើរពេញបឹង ក្អែកហើរទទឹងបាំងបាត់កុសល។
- ៦. កូនអូរតូចមួយបងមិនដែលហ៊ានឆ្លង កំពៅមាសបងឆ្លងទៅឆ្លងមក។
- ៧. កៀកក លៀនអណ្តាត។
- ៨. កំប៉ុកក្រពុំ អង្គុយលើភ្នំ រំសាយសក់លែង។
- ៩. កំប៉ុកក្រពុំ អង្គុយលើភ្នំ ពាក់អាវក្បាលសូត្រ។
- ១០. កំប៉ែងកំប៉ោះ កំប៉ែងអត់ដោះ ចិញ្ចឹមកូនរស់។
- ១១. កំប្លង កំផ្លូវ អង្គុយក្បែរផ្លូវ ពាក់អាវព្រៃរួញ។
- ១២. កំប្លាកប៉ុនស្លឹកម្លូ ប្រហោងគ្រហូ មមីសជុក។
- ១៣. កេះឆ្អឹងដំនីរ ស៊ីបបោក យកដៃទះពោះ អូសសេះកាត់ត្រឡោក។
- ១៤. កូកកទុង ក្លុងកត្តាត រកស៊ីសង្វាត រកពោះដាក់គ្មាន។
- ១៥. ក្បាល១ ជើងពីរដណ្តប់ មានកូនគ្រប់៣៦៥។
- ១៦. ក្មេងចាំផ្ទះ ចាស់រត់លេង។
- ១៧. ក្របីមិនជិះ ទៅជិះគល់ឈើ ក្បាលដូចគេរើ អាចម៍ដូចគេរាយ។
- ១៨. ក្រុកៗមាន់ក្រាប យកដៃទៅស្ទាប ម៉ែអើយប៉ុន្មាន។
- ១៩. ក្លឹកក្លក់ ដកឡើងក្រហមទែង។
- ២០. ក្អែកអើយក្អែកផ្ទូង ក្អែកហើរទាំងហ្វូង ពងវានៅដី អ្នកណាប្រាជ្ញៗ ចូរស្រាយបាលីពង វានៅដី គេហៅសត្វអ្វីហ្ន៎?

\*\*\*\*\*

ខ

- ២១. ខែប្រាំងផ្កា ខែវស្សាខ្ចុតកន្តើយ ចូលដល់លំហើយទុំជ្រុះ។
- ២២. ខែប្រាំងស្មៅដុះលើដី វស្សាស្មៅលាស់ខ្ចី ដីដុះលើស្មៅ។
- ២៣. ខ្លែងសហើរចូលស្រុក អ្នកណាមានមុខ ទទួលខ្លែងស។
- ២៤. ខ្សែមួយចង្វាយ រាយគ្រប់ស្រុក។

\*\*\*\*\*

គ

- ២៥. គល់ទ្រេត ដើមត្រង់ ផ្លែនៅឯចុង មកបេះឯផ្ទះ។
- ២៦. គេឈប់ឯឯឈរ គេដើរឯឯដេក។
- ២៧. គេប្រើថិត<sup>(១)</sup> គេអាណិតស្អម។
- ២៨. គោក្រហម លិទ្ធក្តិតគោខ្មៅ។
- ២៩. គោខ្មៅបោលរុករនាម គោសបោលតាម ឈាមជាប់ចុងស្នែង។
- ៣០. គោខ្មៅស៊ីតែចុងៗ គោសត្រឡងស៊ីតែគល់ៗ។
- ៣១. គោដេក ខ្សែដើរ។
- ៣២. គ្រលីងគ្រលោងលោតផ្តោត អ្នកណាឆោតរកមិនឃើញ។

\*\*\*\*\*

---

១. គ្រាមភាសា បានន័យថា «ធាតុ»

២៥

៣៣. ឃ្លោកមិនឃ្លោក ល្អាមិនល្អា  
លោកដាក់កលើភ្លៅ កន្ត្រឹមបាយចូក។

\*\*\*\*\*

២

៣៤. ងក់ៗ លីទម្កក់ចូលព្រៃ។  
៣៥. ងើង ងុំៗ ងាកខាងស្តាំ ខាំខាងឆ្វេង  
ចូលគុម្ពោតរំដេង ឆ្កែឆ្កួតខាំឆ្កែ។

\*\*\*\*\*

៣

៣៦. ចកពីលើ ក្រពើពីក្រោម។  
៣៧. ចង់វែងអោយកាត់ ចង់ធំអោយចាំង។  
៣៨. ចាប់វល្លិមួយ រំជួយគ្រប់មែក។  
៣៩. ចាប់វល្លិរឹក រំពើកវល្លិវាយ  
ផ្ទះធំទូលាយ កន្សោមតាឱ។  
៤០. ចាប៊ីខ្សែមួយ មិនព្រួយរឹតផ្សំ។



- ៤១. ចាស់និងចាស់ប្រទះគ្នា។
- ៤២. ចិននៅ ដោះអាវងាប់។
- ៤៣. ចិននៅពាក់អាវងាប់។
- ៤៤. ចិនដែក<sup>(១)</sup> គេថាចិនដើរ ចិនឈរ គេថាចិននោះមានកម្ម។
- ៤៥. ចេញទៅគគ្រឹក ឥតខ្លាចឡើយណា សេនាបូននាក់ អមព្រះក្សត្រា  
ចំណែកនាវា ចតក្បែរមាត់ច្រាំង។
- ៤៧. ចុះទៅដីខ្ញុំក។

\*\*\*\*\*

១. ជាន់, ១កាំ, ក្នុងទីនេះ យើងរក្សាទុកតាមពាក្យបណ្តោយ។

\*\*\*\*\*

ន

- ៤៨. ឆឹកមេនាងកុយ សុយមុយសំណុំនាង  
សើយជិន<sup>(១)</sup> នាងណឆឹកជិន<sup>(១)</sup> បង។
- ៤៩. ឆ្អិនក្បាលស៊ីកន្ទុយ។

\*\*\*\*\*

ន

- ៥០. ជីកបានចោល ជីកមិនបានយក។
- ៥១. ជើងដប់ប្រទប់ជើងមួយ ភ្នែកប្រាំមួយប្រមាណ  
កោកកាកៗ ដូចអ្នកប្រមឹកស្រា ឡូឡាតែម្នាក់ឯង។

- ៥២. ដើងដប់ប្រទប់ដើងមួយ ជ្រុងដួចគេជ្រួយ ឮតែមាត់ក្តេងក្តាង។
- ៥៣. ដើងបួនចុះក្រោម ដើងបួនឡើងលើ ក្បាលបីដីដើ ងាកមើលកន្ទុយមួយ។

គ្រាមភាសាបានន័យថារបស់, ផង។

**៣៥**

- ៥៤. ឈើកោងដាក់លើឈើកាង អាវក្សជាន់ជាង គ្រវីខ្ចាត់ខ្ចាយ។
- ៥៥. ឈើកោងប្រហោងកណ្តាល ស្តេចមានកាលចង់បានឈើកោង។
- ៥៦. ឈើកោងរំលងសមុទ្រ យកខ្មោចទៅដុត នៅលើឈើកោង។
- ៥៧. ឈើងាប់មានដង្ហើម សត្វឥតថ្លើមនៅកណ្តាលទន្លេ ខឹងនឹងគេវាខ្លួនឯង។
- ៥៨. ឈើទាលចុងស្រួច សត្វហើរគ្រលួច មិនដែលហ៊ានទំ។
- ៥៩. ឈើមួយដុំ ជំនុំគ្នាមិនដាច់។
- ៦០. ឈើពុករុកឈើខ្លឹម ម្តាយអាក៏មនៅស្រុកកំពង់ស្វាយ។

\*\*\*\*\*

**៣៦**

- ៦១. ញោញងមុខ ទម្លាក់ងក្រោយ។

\*\*\*\*\*

ន

- ៦២. ដងដូចដងនង្គ័ល យកដៃទៅពាល់ ពីពោះម្យ៉ាង។
- ៦៣. ដាក់ទ្រូលើចុងប្រស្សី មិនត្រូវត្រីអី ត្រូវនាងកំផ្លង់ផ្លង់។
- ៦៤. ដាក់បញ្ចូលត្រង់ ដល់តម្រង់រៀច។
- ៦៥. ដាមអើយស្រីដាម ទឹកភ្នែករហាម  
គេចាប់ដាមចង ក្រមុំពីរនាក់  
ដើរតាមគន្លង គេចាប់ដាមចង  
នៅកោះអន្លង់ក៏។
- ៦៦. ដីមួយដុំ ផ្តៅមួយគុម្ព ពស់ពេនលើ។
- ៦៧. ដូងមួយចំណិតចិតទើរ។
- ៦៨. ដូងអើយដូងទេរ ដូងដុះកណ្តាលទន្លេ គេហៅដូងអី។
- ៦៩. ដើមគរដុះជិតដើមគរ អ្នកមានចេះរក រកមិនឃើញ។
- ៧០. ដើមវាកន្តែវី ផ្លែវាកន្តឹតម៉ោង។
- ៧១. ដើមវាច្រអង់ឯក មែកវាច្រអង់អើ  
គល់ត្រង់ទៅលើ ច្រអើអុកអាំ។
- ៧២. ដើមដូចបន្លាក្រូច ផ្លែវាតូចប៉ុនកដៃ  
គ្រាប់វាដូចត្បូងមហាផ្លែ សំបកសោតនៃ  
ជាថ្នាំប្រសើរ។
- ៧៣. ដើមទន់ ដុះជិតមាត់ទន់ ធ្លាក់ផ្លែទន់ ចូលក្នុងទន់។
- ៧៤. ដើមប៉ុនស្តរទ័ព គ្រាប់ប៉ុនស្តរ។
- ៧៥. ដើមប៉ុនអង្រែ ផ្លែប៉ុនអង្រែត។
- ៧៦. ដើមវាជក់ទឹក ស្លឹកវាជក់ខ្យល់ អ្នកអើយគួរឆ្ងល់ ដើមដុះលើផ្លែ។
- ៧៧. ដើមវាជក់ទឹក ស្លឹកវាជក់ខ្យល់ គិតមិនដល់ រកមិនឃើញ។
- ៧៨. ដើមវាជក់ទឹក ស្លឹកវាជក់ខ្យល់ អ្នកអើយជួយឆ្ងល់ ដើមដុះឯណា?

- ៧៩. ដើមវាជាគ្រឿងទេស ក្លិនវាពិសេស ពិដោរឈូប  
អ្នកផងស្រលាញ់គ្រប់ គ្មានអ្នកណាស្តាប់ ទេអ្នកអើយ។
- ៨០. ដើមវាប៉ុនខ្នារ ផ្កាហើយមិនដែលផ្លែ។
- ៨១. ដើមវាតូចទេ ឮតាមពាក្យគេ ថាវាធំណាស់។
- ៨២. ដើមវាតែ ផ្លែវាតាន់ យកដៃទៅកាន់ ប៉ែកប៉ែកពៅអើយ។
- ៨៣. ដើមវាប៉ុនដងជញ្ជីង ស្លឹកវារលឹង ផ្កាវាស។
- ៨៤. ដើមវាប៉ុនដងជញ្ជីង ស្លឹកវារលឹង ផ្កាវាស  
អ្នកអើយជូនប្អូនទៅរក ផ្កាវា ស កម្រនៅអាយ។
- ៨៥. ដើមវាប៉ុនសរសៃអំបោះ ស្លឹកវាកំបោះ ផ្លែវាចាក់ក្បាច់។
- ៨៦. ដើមវាប៉ុនទៀន លៀនឡើងប៉ុនថាស។
- ៨៧. ដើមវាប៉ុនសរសរ ស្លឹកវាល្អ ប៉ុនក្តារកី។
- ៨៨. ដើមវារាងទាប ស្លឹកវាសភាព ផ្កាវាស  
អ្នកផងមាការក្រ រត់ទៅរក ថាវាចេះប្រស់។
- ៨៩. ដើមវាប៉ុនសរសៃអំបោះ ស្លឹកវាកំបោះ ផ្កាវាស  
បងអើយជូនប្អូនទៅរក ផ្កាវាស កម្រនៅអាយ។
- ៩០. ដើមលើគោក ផ្លែក្នុងទឹក។
- ៩១. ដើមវាស្ងួត សក់វាស្ងាញ អាចោរខូចលាញ ទន់ហើយលាទៅ។
- ៩២. ដើរតាំងៗ ទម្លាក់ក្តិតប៉ង ចំកោងខ្ពុត ខ្ពុតមិនមុត យកដៃស្លាប  
ស្លាបមិនមុត យកទឹកលាប លាបមិនមុត ខ្ពុតម្តងទៀត។
- ៩៣. ដេកទៅស្មានបានលក់ គេចេះតែចាក់រុក រកដេកមិនបាន។
- ៩៤. ដុំដេងក្រវែងចោលទៅ ក្នុងស្រះជ្រោះជ្រៅ កើតឡើងជាពាន់។
- ៩៥. ដំបូកមួយ បង្ហូរយប្រាំពីរ។
- ៩៦. ដំរីសស្លាប់ រើសឆ្អឹងមិនអស់។
- ៩៧. ដាំទឹកពីក្រោម ដុតភ្លើងពីលើ  
ម្ចាស់ឈ្មោកមើល ទឹកពុះគគ្រិច។
- ៩៨. ដាំមិនដុះ ពុះមិនបែក ហែកមិនដាច់។
- ៩៩. ដុះចេញប៉ុនទៀន លៀនឡើងប៉ុនពែង។

\*\*\*\*\*

ត

- ១០០. តារាពានរ បើអ្នកចេះរក ឃើញឈ្មោះទាំងបី។
- ១០១. តាចាស់កោងកូរ មុជទឹកអណ្តូងជ្រៅ ដុះឡើងមិនដែលអត់។
- ១០២. តិចតុកដាក់លើអាតេងតោង ត្រង់ណាប្រហោង ដាក់លើអាតិកតុក។
- ១០៣. តិកតុកត្រពាំងដូនតា ទឹកមិនដែលថ្លា ស្មៅមិនដែលដុះ។
- ១០៤. តុកតុលត្រសុលក្នុងដី ជើងវាប្រាំបី គេហៅតុកតុល។
- ១០៥. តុកតុលប្រាំបីបាទ ខ្លួនវាស្អាត ភ្នែកនៅឆ្អឹងជំនីរ។
- ១០៦. តុងតាំងប្រណាំងទ័ព រៀបរណ្តាប់សង្គ្រាមជ័យ បាញ់បោះផ្លេកផ្លោះមោះមៃ ធ្វើសង្គ្រាមជ័យបែកទ័ពរីករ ម្នាក់បាញ់មកពីឆ្ងាយ បែកទ័ពខ្ចាត់ខ្ចាយ រៀបឡើងជាថ្មី។
- ១០៧. តែងតោងចន្លោះភ្នៅ រុញទៅចេញទឹក។
- ១០៨. តែលតោលកណ្តាលបឹង ដុះស្មែងកញ្ជឹងដល់ដីមិនមុត។
- ១០៩. តំណាប់សាច់ ពន្លួញសាច់ ដាក់ចូលឆាច់ ចេញទឹកច្រូច។
- ១១០. តាំងយូតាំងយែង តាំងយូដងវែងបាំងកូនអ្នកស្តេច។
- ១១១. ត្រង់ធ្នូ មមីសគល់។
- ១១២. ត្រប់ទុំត្រទែង ខាងលិចស្រែវែង ឥតអ្នកណាដើរដល់។
- ១១៣. ត្រពាំងគោកពីរ ស្រងៃដុះរី ក្មេងលេងកណ្តាល។

\*\*\*\*\*

ថ

- ១១៤. ផ្អុកគោក ដំបូកទឹក។
- ១១៥. ថ្ងៃក៏ភ្លឺ យប់ក៏ភ្លឺ។

\*\*\*\*\*



- ១១៦. ទាញវណ្ណិមួយ រញ្ជួយគ្រប់មែក។
- ១១៧. ទឹកមួយផ្អុក ខ្យល់បក់មិនត្រូវ។
- ១១៨. ទឹកមួយផ្អុក ពស់ពេនអើតក។
- ១១៩. ទឹកមួយផ្អុក កូនជ្រូកដេកពេញ។
- ១២០. ទឹកមួយផ្អុក កុកមិនហ៊ានចុះ។
- ១២១. ទឹកមួយផ្អុក កុករកមិនឃើញ។
- ១២២. ទឹកមួយក្រឡង់ កំពឹសពងពេញ។
- ១២៣. ទឹកមួយផ្អូល បង្វិលក្រោមផ្ទះ។
- ១២៤. ទឹកអូរហូរភ្លឺងៗ ដំរីងាប់ស្លឹង កណ្តាលទឹកអូរ។
- ១២៥. ទុកវាចាស់ ប្រើណាស់វាថ្មី។
- ១២៦. ទៅធាត់ មកស្អុម។
- ១២៧. ទៅពីនាយទ្រង់ខឹង ទម្លាប់អង្គុយតឹងទ្រង់ខំ។
- ១២៨. ទៅលីទម្លាក់ មកលីទម្លាក់។
- ១២៩. ទៅស្អុម មកធាត់។

\*\*\*\*\*



- ១៣០. ធាក់ខ្សែកងមួយត្រកងកៀន ធាក់ខ្សែពានចែស

មួយក្រចសច្រៀប អីតមួយកំពីងទង ក្រមុំញ៉ាំងញ៉ាំង  
ផ្លូវមួយកំពីងជាប់។

\*\*\*\*\*

ន

- ១៣១. នាងដើរដំណើរម្ហូរស្រី យកដៃបោសដី បោសផ្កាសូរតី។
- ១៣២. នាងគឺនាងតៀវ ចង្កេះនាងរៀវ នាងនៅផ្ទះថ្ម។
- ១៣៣. នាងគឺនាងតៀវ ចង្កេះនាងរៀវ នាងហាក់ចាក់ក្បាច់។
- ១៣៤. នាងគឺនាងតុំ នាងអុំទូកលេង នាងវាយជាត្នាត់  
នាងទាត់ជាភ្លេង នាងអុំទូកលេង កណ្តាលលង្កា។
- ១៣៥. នាងគឺនាងតុំ អង្គុយលើភ្នំ ធ្វើមាត់អេចអូច។
- ១៣៦. នាងធ្វរនាងធាត់ នាងធ្វរឥតមាត់ នាងធ្វរធាត់ឯង។
- ១៣៧. នាងនីមានមាត់ មានទាំងអណ្តាត ពាសពេញក្នុងពោះ  
ឥតថ្លើមដង្ហើមសូន្យសោះ មានផ្ទឹងមួយនោះ និត្យនៅកណ្តាល។
- ១៣៨. នាងនួនពិសេស នាងនៅស្រុកទេស តំបន់ឋានឆ្ងាយ  
គេយកមកលក់ ទាំងកូនទាំងម្តាយ តំបន់ឋានឆ្ងាយ  
អោយរក្សាទ្រព្យគេ។
- ១៣៩. នាងនួនពិសេស នាងនៅស្រុកទេស តំបន់ឋានឆ្ងាយ  
គេយកមកលក់ ទាំងកូនទាំងម្តាយ តំបន់ឋានអាយ  
អោយរក្សាទ្រព្យគេ។ ចូរនាងទុកដាក់ នូវរបស់មាសប្រាក់  
ស្មារតីចាំនៅ គេចូលទៅកេះ ទៅដាស់ស្រីពៅ  
ចូរស្ទូនឥតសៅ នាងបើកអោយគេ។
- ១៤០. នាងស ត្រសាត់ ខ្លួនពីរកំណាត់ អណ្តាតនៅក្នុង។
- ១៤១. នាងស្រីង៉ែង បានស្បែកបង់ក ដើរដោយផ្ទះគេ។
- ១៤២. នាងអើយនាងនង ជង្គង់ឬស្សី មិនដែលដើរដី  
ដើរលើឈើជាប់។

- ១៤៣. នាងអើយនាង ន មាត់ធំច្រហា អណ្តាតក្រហម  
ដោះនាងមានថ្មី ថ្មីនាងថ្នាក់ថ្នម ឧស្សាហ៍ល្ងង់លោម  
អោយនៅក្រោមម្លប់។
- ១៤៤. នួនអើយនាងនួន នាងធំតែខ្លួន តែទាបជាងស្មៅ។
- ១៤៥. នៅផ្ទះស៊ីអាហារទាំងឡាយ គេប្រើទៅឆ្ងាយគេអោយស៊ីដែក។

\*\*\*\*\*



- ១៤៦. បក្សីនាមជាសុនខ មានស្លាបឆាប់ឆក់ យកតូផែនដី  
រួចហើយឃ្មាតខ្ចី ទៅលួចកូនគេ មកធ្វើកូនឯង។
- ១៤៧. បក្សីបក្សាស្លាប ជើងបួនទាប ស្លាបបួនខ្មៅ  
កើតកូនកើតចៅ ខុសមេខុសបា។
- ១៤៨. បាញ់ដងរំលងព្រៃភ្នំ តាដៀវវាយ ទ្រូងអើយស្រងាត់
- ១៤៩. បើចង់រាក់អោយដឹក បើចង់រីកអោយហាលថ្ងៃ។
- ១៥០. បើទៅលីកាំពីរ ដល់មកវិញលីកាំពីរ។
- ១៥១. បើអត់គេរក ដល់បានមក ទ្រង់ព្រះកន្សែង។
- ១៥២. បេះបន្លែស្លខ្យល់។
- ១៥៣. បោះគោលលើស្លឹកគគីរ ស្តេចមានឫទ្ធិលើកទ័ពចេញច្បាំង  
សេះបួនមាំមានកំលាំង ទូកបួនប្របច្រាំងប្រចាំការនៅ  
ស្តេចប្រើសេនមួយទៅ ទាំងនាងស្រីពៅ ទាំងពីររូបរតន៍។
- ១៥៤. បោះទៅប៉ុនអំពក ទាញមកប៉ុនបំពង់។
- ១៥៥. បោះសន្ទូចរំលងភ្នំ ត្រីឆ្កោតមាត់ធំ  
ដេញលេបក្លោកមាស។
- ១៥៦. ប៉ាតអើយនាងប៉ាត នាងមានអណ្តាត នាងប៉ាតឥតធ្មេញ



នាងបានចំណី នាងគ្រាន់តែញញឹម នាងប៉ាតអត់ធ្មេញ  
ញញឹមហើយចោលទៅ។

- ១៥៧. ប៉ុកប៉ក់ត្រពាំងពីរ ស្មៅដុះមីរ ទឹកថ្លាកណ្តាល។
- ១៥៨. ប៉ុកប៉ក់ស៊ីសំបកចោលគ្រាប់។
- ១៥៩. ប៉ុកប៉ាកមួយចំពិត ប៉ុកប៉ាកមួយចំទាង ស្រវាឱបនាង  
ប៉ុកប៉ាកមួយចំពិត។
- ១៦០. ប៉េលប៉ោល ហាលស្លាប។
- ១៦១. ប្តីប្រពន្ធប៉ុនគ្នា។
- ១៦២. ប្រើមួយកណ្តុប គ្របមាត់អណ្តូង។
- ១៦៣. ប្រោះស្វាដុះជើងដំបូង យកដៃទៅលូក ធ្វើភ្នែកស្រងេវ។
- ១៦៤. ប្រោះអើយប្រោះព្រួល ប្រោះដុះកណ្តាលទូល គេហៅប្រោះអី?

\*\*\*\*\*



- ១៦៥. ផល្លាទុំមិនទុំ ស្រគាលមិនស្រគាល ហត្ថាប្រនៀល  
ចង់បរិភោគ្តា គួរតែគយគន់ មើលនឹងនេត្រា  
អ្នកមិនភោគ្តា ចង់ស្រក់ទឹកមាត់។
- ១៦៦. ផ្កាមួយចំហៀង ស្រែកច្រៀងលើមេឃ។
- ១៦៧. ផ្ទះមួយកន្ត្រៃប ចុះគ្នាប្រាំនាក់។
- ១៦៨. ផ្តុំភ្លើងមិនឆេះ ផ្តុំផេះមិនហុយ។

\*\*\*\*\*

៣

- ១៦៩. ពិតភិលកកិលផ្ទះ លើដៃសំពះ ហៅគេពិតពិល។
- ១៧០. ពិលអើយពិលពិត ល្ងាចស្រឡាត ហិចហោះរកផ្កា  
បាត់ៗឃើញៗ ពុំយល់អាត្មា ហិចហោះរកផ្កា  
កណ្តាលរាត្រី។
- ១៧១. ពីតូចគេហៅតា ធំឡើងកាលណា ហៅអាទាំងអស់។
- ១៧២. ពីតូចទូលដី ធំឡើងចេះស្តី ស្រាតសំពត់ជូតក្បាល។
- ១៧៣. ពីតូចល្អម្តង ដល់ចាស់កោងខ្នង ល្អម្តងទៀត។
- ១៧៤. ពីតូចស្លៀកសំពត់ ធំឡើងចេះរត់ យកសំពត់ជូតក្បាល។
- ១៧៥. ពីតូចដើរជើងបួន ធំឡើងក្រអូន ដើរជើងពីរ  
ចាស់មមីរ ដើរជើងបី។
- ១៧៦. ពីព្រលឹមដើរជើងបួន ថ្ងៃពេញសំនួនដើរជើងពីរ ដល់ល្ងាចដើរ  
ជើងបី។
- ១៧៧. ពោធិមុនីសាខា ដុះមែកដុះផ្កា កណ្តាលពោធិហោង  
ដូចគេធ្លាក់ដូចគេឆ្លង កណ្តាលពោធិហោង ក្អកក្អកភ្លឺវល្លិ។
- ១៧៨. ព្រលប់គេហៅអាប៉ាង ព្រលឹមស្រាងៗ គេហៅអាមូរ។
- ១៧៩. ព្រលប់ចូលគាល់រាត្រី ក្បាលជូតជាតិយ៉ាងសម្លែង  
ស្លៀងស្លឹកចងវល្លិគួរអោយស្វែង យូរៗគេងង  
តែងផ្អឹះក្បាលវា។
- ១៨០. ព្រហាមស្រាងស្រេច ឫស្សីទាងបាច់លេងភ្លេងកាច់កែ  
ខ្លួនចាស់ម៉្លេះហើយ មិនចេះខ្មាសគេ  
លេងភ្លេងកាន់កែ ទាំងព្រឹកព្រហាម។
- ១៨១. ព្រឹក្សាដើមវាតែមួយ ឥតមែកឥតត្រួយ  
លតាព័ទ្ធចុង។
- ១៨២. ព្រឹក្សាដុះនាផ្លូវថ្នល់ អ្នកផងដើរទៅ អោយថ្លៃមុនទិញ។

- ១៨៣. ព្រឹក្សាដុះចេញពីដៃ ចុងវាចង្កុលព្រៃ ផ្លែក្នុងគង្គា។
- ១៨៤. ព្រឹក្សាដុះនាព្រៃជ្រៅ អ្នកផងដើរទៅ ថាវាមកថ្មី។
- ១៨៥. ព្រឹក្សានាមបក្សី កណ្តាលនោះនៃ ទ្រង់នាមជាគង។
- ១៨៦. ព្រឹក្សានាមជាអ្នកប្រាជ្ញ អង្គុយចារវាល់ល្ងាច  
គ្មានបានអក្សរមួយ។
- ១៨៧. ព្រឹក្សានាមដុះព្រៃស្រុក ផ្លែវាក្នុង ក្លាយឡើងលើ  
គន់មើលទៅដៃ ដូចដៃក្រពើ ក្លាយឡើងលើ  
ក្នុងចុះក្រោម។
- ១៨៨. ព្រឹក្សានាមជាបក្សី មិនដែលចេះស្តី ចេះផ្ទើរនឹងគេ។
- ១៨៩. ព្រឹក្សានាមជាមន្ត្រី ទាំងយប់ទាំងថ្ងៃ មិនឮសូរសោះ។
- ១៩០. ព្រឹក្សានាមមេកងសឹក មានពលគគ្រឹក  
មិនដែលចេញច្បាំង។
- ១៩១. ព្រឹក្សាផល្លានាមហៅ ពកូនពចៅ ពលរេហ៍សងខាង។
- ១៩២. ព្រឹក្សាមានបន្ទារយពាន់ មានផ្ទាំងកន់ៗ ដុះដៃចេញពីភ្នែក។
- ១៩៣. ព្រឹក្សាមានត្រាជុំខ្លួន មានកូនតែមួយ ទុកកូនសួន  
បោះត្រាជុំខ្លួន មានពុកមាត់បី។
- ១៩៤. ព្រឹក្សាផ្លែផ្កាយោនយាន ចាស់ខ្ចីស៊ីបាន កម្ពុលគ្រប់គ្នា។
- ១៩៥. ព្រះអើយព្រះព្រាង ព្រះផុសកណ្តាលពាង គេហៅព្រះអី?

\*\*\*\*\*



- ១៩៦. មកឥតគេហៅ ទៅមានគេជូន។
- ១៩៧. មនុស្សម្នាក់ពីទ្វារ ងាកក្បាលងាកកន្សៃ លោតទម្លាក់ទឹក។
- ១៩៨. មមីសលើ មមីសក្រោម ទង្គិចគ្នាព្រម ស្រណុកទាល់ព្រឹក។
- ១៩៩. មានប៉ុនកដៃ នៅអាស័យនៅគូទ។

- ២០០. មានគូទមានជើង មានខ្នងចង្កេះអភ័ព្វអ្នកនោះគ្មាន  
ខ្លួនគ្មានក្បាល អ្នកមួយមានដៃ និងខ្លួនកណ្តាល  
បាត់ជើង បាត់ក្បាល ឃើញតែត្រឹមក។
- ២០១. មានដៃក្បាលមាត់ អ្វីអត់ទាំងអស់។
- ២០២. មានជើងមិនចេះដើរ មានស្លាបមិនចេះហើរ  
មានមាត់មិនចេះស្តី។
- ២០៣. មានជើងមានខ្នង មានចង្កេះមានទាំងច្រមុះ ប៉ុន្តែឥតមាត់។
- ២០៤. មានជើងឥតខ្នង មានខ្នងឥតពោះ មានច្រមុះឥតភ្នែក។
- ២០៥. មានជើង មានខ្នង ប៉ុន្តែឥតពោះ។
- ២០៦. មានជើងមួយ ខ្សែទាញស្នែងបី ភាពដូចស្រី  
មានដោះខាងឆ្វេង មានធ្នូមិនដែលបាញ់លេង បាញ់តែខ្លួនឯង  
សូរសៀងស្រដាត់។
- ២០៧. មានភ្នំមួយខ្ពស់ មានជ្រោះមួយជ្រៅ មានសត្វមួយនៅ  
គេហៅភ្នំអី?
- ២០៨. មានសត្វមួយធំ មានស្លាបពីរដណ្តប់ មានពោមគ្រាន់គ្រប់  
បីរយហុកសិបប្រាំ។
- ២០៩. មួយត្រកងបី មួយត្រកងបួន មួយត្រកង  
មួយត្រកូន ដន្លាប់មាសក្នុង។
- ២១០. មួយហៅជី ពីរហៅអា នាម៉ឺនព្រះពញា ហៅអាទាំងអស់។
- ២១១. មេដំរី ហាក្នុងព្រៃ។
- ២១២. មេព្រួស កូនដេញ។
- ២១៣. មេលូន កូនកាយ។
- ២១៤. ម៉ែឪវា ជាឪវាមេឪ កូនជាអាអ៊ូមេអ។

\*\*\*\*\*

២៥

- ២១៥. យកឈើពុក ទៅរុកឈើខ្លឹម ម៉ែអាអ៊ុមនៅកៀនជញ្ជាំង។
- ២១៦. យប់ឈ្លោះគ្នាអែ ព្រឹកឡើងរាក់វៃ ពកឆ្អឹងជំនីរ។

\*\*\*\*\*

២៦

- ២១៧. រនឹងរនាំង អញ្ចាប។
- ២១៨. រសេមរសាម ក្រហមចុង សើមគល់។
- ២១៩. រអើយរវែក រជាមែក គេថាវែកអី។
- ២២០. រុក្ខាលតាព័ទ្ធចុង មច្ឆាពូនក្នុងពូន ប្របអគ្គី។
- ២២១. រវំលំនាំចុះក្រោម មានរូបមាននោ មកកាច់ចង្កេះ  
 រវំលំនាំក៏ចេះ កកាច់ចង្កេះ ផ្ទៀងផ្ទាត់កាច់កែ។  
 ប្រាំប្រាយបន្លាយប្រាំស្រែ ល្ងន់តន្រ្តីយកង្វូចល្អក់  
 នាងនីមានសិរឥតសក់ ចិត្តតែងតែបក់ ចេះតែរាំវេ  
 ចាស់ហើយមិនចេះខ្មាស់គេ ចេះតែរាំវេ ក្រសាលសប្បាយ។
- ២២២. រាំងអើយរាំងវេ រាំងដុះកណ្តាលទន្លេ គេហៅរាំងអី?

\*\*\*\*\*

២៧

- ២២៣. លាជម្ងឺយកព្រៃឆ្នង រាយគ្រប់ស្រុក។
- ២២៤. លើកជើងជន្លក្បាលអ្នកស្តេច។

២២៥. លោកចៅហ្វាយ ដេញលោកបាឡាត់  
ត្រូវវាត់ ចេញអាចម៍ចេញនោម។

\*\*\*\*\*

**៩**

- ២២៦. វាយគោពីរ ស៊ីដុំរទេះ វាយគោប្រលាក់ផេះ កេះដោះនាង  
ទូកកំប៉ោងហាង ដោតគល់ឬស្សី តម្រៀបហែ។
- ២២៧. វាយអារស៍ អាងាប់ស្រែក។
- ២២៨. វាស៊ីតែសាច់ បន្លិចចោលគ្រាប់ កំណាត់មួយទ្រាប់  
កញ្ជើមួយត្រង កាំបិតមួយផង គ្រាន់គោះកំផ្លៀង។
- ២២៩. វេញកន្ទុះ ខ្លុះអាញ្ចុញ។

\*\*\*\*\*

**ស**

- ២៣០. សត្វមួយមកពីលិច ប្រិចស៊ីបាយមុនលោក។
- ២៣១. សត្វមួយមកពីជើង ក្បាលទើបមើងជើងតែមួយ។
- ២៣២. សត្វមួយមកពីបសីង មានសាច់អត់ឆ្អឹង ជាងកតរិយា  
បីបួនជាគ្រូហោរា បុរាណលោកថា ជាគ្រូប្រាជ្ញប្រាយ  
ខ្លះកាន់ខ្លះកោសកាយ ខ្លះធំខ្លះប្រាយ នឹងប្រែឈ្មោះទៀត  
ឈ្មោះដើមគេចោលបង់ម្សៀត នឹងរកឈ្មោះទៀតតាមលោកអ្នកអាយ។
- ២៣៣. សត្វមួយហើរពីស្រុកត្រពាំងព្រាង មាត់កំពាង មមីតូទុជុក។
- ២៣៤. សត្វមួយមកពីស្រុកយួន ក្រហៅជុំខ្លួន យួនហៅថើម។

- ២៣៥. សត្វបួនជួនឈ្មោះដូចគ្នា មួយនៅគង្គា មួយនៅវេហាស៍  
មួយនៅបំរើជាខ្ញុំធម្មតា មួយជាព្រឹក្សាតាសម្លាយ។
- ២៣៦. សត្វមួយមកពីស្រុកឯលិច កន្ទុយខ្លីចៗ ស៊ីក្បាលមនុស្សលោក។
- ២៣៧. សត្វមួយមកពីស្រុកយួន ត្រចៀកបួនមាត់ច្រហា។
- ២៣៨. សត្វមួយអង្គយខ្ពស់ជាងឈរ នរណាមិនរក់ភ្លែត។
- ២៣៩. សត្វតកាយកោ ពាំពីស្តុប៉ុនតោ ជើងមិនដល់ដី។
- ២៤០. សត្វនោះមកពីស្រុកបាសាក់ កន្ទុយបិទប្រាក់ បិទមាសសងខាង។
- ២៤១. សត្វនោះមកពីជើង ក្បាលទូលភ្លើង ជើងជាប់ស្នែង។
- ២៤២. សត្វមួយរកស៊ីដូចខ្វែង ទំលើខ្សែដែក ភ្នែកប៉ុនពងមាន់។
- ២៤៣. សត្វមួយមានខ្លួនឥតឈាម មានដៃឥតម្រាម មានកឥតក្បាល។
- ២៤៤. សត្វមួយពួកចេញមកពីស្រុកលើ ចេះធ្វើអំពើអោយមនុស្សឆ្គួត  
អស់ទាំងស្រុក។
- ២៤៥. សត្វមួយនៅតែក្នុងទឹករាក់ៗ ខ្លួនទន់រឡឹករឡាក់ ឥតឆ្អឹងឥតភ្លែង។
- ២៤៦. សត្វមួយជើងប្រាំបី ស៊ីចំណីមិនចេះដឹកទឹក។
- ២៤៧. សត្វមួយមកពីស្រុកចិន កន្ទុយតិនរុន ស៊ីក្បាលមនុស្សលោក។
- ២៤៨. សត្វមួយជើងបួនខ្លួនវែង មានតែមាត់ឥតស្នែង  
ជំទែងតែច្រក។
- ២៤៩. សត្វទាំងបួនជួនឈ្មោះតែមួយ សត្វបីពងស្រួយ សត្វមួយពងទន់។
- ២៥០. សត្វមួយមកពីឯជើង ក្បាលទើងមើង ជើងប៉ុនស្នប់។
- ២៥១. សត្វតា ទំលើតា បាក់មែកតា ធ្លាក់ក្នុងតា។
- ២៥២. សត្វមួយមានភ្នែកធំជាងក្បាល ឃើញចំណីត្រកាល បូតដៃបូតជើង។
- ២៥៣. សហាងកោង មហោងហឹង សហាភិតភឹង  
ឯកោរមណីយ។
- ២៥៤. សអើយស្រីស កូនរាប់ដំប នៅឆ្ងាយពីគ្នា អោយម្តាយកើតទុក្ខ  
លំបាកវេទនា ដើរអើតគ្រប់គ្នា ទំរាំគ្រប់កូន។
- ២៥៥. ស៊ីនឹងចំពុះ ដុះនឹងស្លាប។
- ២៥៦. ស៊ីពីពោះ ដុះនឹងស្លាប។

- ២៥៧. ស៊ីមួយបាន នៅមួយបាន។
- ២៥៨. ស្តេចក៏ចាយបាន រាស្ត្រក៏ចាយបាន។
- ២៥៩. ស្លាបក្បាល ទះពោះ។
- ២៦០. ស្រ្តីស្តើងសាច់ស្វិត ដុះធ្មេញល្អិត ចំនួនរាប់ជួន  
កើតមកម្នាក់ឯង ឥតបងឥតម្ចាស់ ធ្មេញច្រើនរាប់ជួន  
ចាក់រួចបានស៊ី។
- ២៦១. ស្រីសត្រសិត ដុះមមីសក្តិត ម្ខាងវែង ម្ខាងខ្លី។
- ២៦២. ស្រីសត្រសូល បណ្តាលចេកខ្ចី បងមិនអោយដើរដី  
ដើរលើក្បាលបង។
- ២៦៣. ស្រីសត្រសូល សទាំងបណ្តាល ល្អៀចចុង។
- ២៦៤. ស្រីខ្មៅស្រអែម ក្បាលផ្អែម កន្ទុយសាប។
- ២៦៥. ស្រីសល្អបងអើយ ងូតទឹករួចហើយ នាំគ្នាចូលដេក។
- ២៦៦. ស្រីសើមរងើម ពោះដូចគេងើម អាក្រក់ពេកក្រៃ  
មានតែកន្ទុបប៉ុនៗបាតដៃ ក្រណាស់សព្វថ្ងៃ ស្រីៗស្រលាញ់។
- ២៦៧. ស្រីល្បឿងខ្សែខ្ចី មនុស្សលើផែនដី មេត្រីស្រីល្បឿង។
- ២៦៨. ស្រីសទ្រមៃ អង្គុយលើគ្រែ សណ្តូកជើងលេង  
អ្នកណាវាយនាង នាងយំគគ្រេង សណ្តូកជើងលេង  
សង្ឃៀតធ្មេញក្របៗ។
- ២៦៩. ស្លឹកចេកផ្លា ស្លឹកចារផ្កាប់។
- ២៧០. ស្បែរៗ ចាប។

\*\*\*\*\*



២៧១. ហាលស្រូវលើចុងរកា អ្នកឥតប្រាជ្ញា សាស្រូវមិនអស់។



២៧២. ហុចអោយឡាន ច្រានទៅមុខ ជិតទង្កក គ្រេះពងឯង។

២៧៣. ហោងឯង ឆ្លើយឯង។

\*\*\*\*\*

**ឡ**

២៧៤. ឡើងដូងអង្កិតៗ តោងព្រំត្រអន្តេវៗ ក្អិតតាហោវ ត្រពោកជូរ។

\*\*\*\*\*

**ង**

២៧៥. អកអើយនាងអក អកដេកស្រងាត់ ដេកកើយដុំដី  
គេចាប់បានអក គេដកឯក គេឃើញអកល្អ  
ឆ្ងៀលយកអាចម៍ចេញ។

២៧៦. អង្គឯកចំលែកពីគេ កូនមិនដូចមេ មេមិនដូចកូន  
ឯឪពុកពុំមានសោះសូន្យ តែម្តាយនិងកូន មកពីនរគរមិថិលា  
ឯកូនគេយកទៅឆ្ងាយ គេទុកតែម្តាយ អោយរក្សាទ្រព្យគេ។

២៧៧. អង្គុយខ្ពស់ជាងឈរ ឃើញវាមក មិនដែលអរ។

២៧៨. អង្គុយប្រហោងខ្ចីត យកដៃទៅយឹត រួចស្ទាប។

២៧៩. អង្គុយមាត់ជណ្តើរ បង្ហើរមាន់ស។

២៨០. អង្គុយមិះៗ ផ្អឹះអាចម៍មាន់។

២៨១. អណ្តូងប្រាំមួយ ច្រកមិនចេះពេញ។

២៨២. អង្កឹងៗ ក្រឡឹងចាក់ក្បាច់ យកដៃទៅបិច ក្រឡឹងវាសស្នា។

២៨៣. អស់ទាំងគេ គេដើរនៅផ្លូវ អាចិកស្ងួរម្លូរ ដើរតែក្នុងព្រៃ។

២៨៤. អស់ទាំងគេ គេពាក់ចិញ្ចៀននៅនឹងដៃ នាងសែម៉ែម៉ែពាក់

ចិញ្ចៀនលើខ្នង។

២៨៥. អស់ទាំងគេដើមឃោះ អភ័ព្វអីនាងនោះ ដើមឃក្បាល។

២៨៦. អស់ទាំងគេ មេក្រាបលើពង សត្វនោះឯងហោង  
ពងក្រាបលើមេ។

២៨៧. អាកញ្ញាញពីក្រោម អាចង្កោមពីលើ ធ្វើក្បាលដីដើ  
សង្កត់រាវៗ។

២៨៨. អាកន្តបក្ខីកម្មយពាន់ អាមាន់ក្ខីកម្មយរយ។

២៨៩. អាភ្លេងតូច ចាស់ដើរមិនរួច វាធ្វើអោយយំ។

២៩០. អាគង់មកពីជើង ឆ្នាំងក្លោះ កេះសួន។

២៩១. អតីកកខ្លី យប់ដើរចង់ស្រី ថ្ងៃនេះពួនបាត់។

២៩២. អាបួនសែងកូប អាក្រឡិតនាំមុខ។

២៩៣. អាធំជើងគ្រែង លេងទឹកមិនល្អក់ អាតូចច្រមក់  
លេងទឹកល្អក់ខ្វល់។

២៩៤. អាសដាក់លើអាទែកដែក ទាញហើររឹងស្រែក  
ស្រែកហើររឹងតែទាញ។

២៩៥. អាសម្រឹតចុកក្តិតអាសម្រែង លើកឡើងក្រហមទែង កៀរលិទ្ធុៗ។

២៩៦. អាសីអាសាំង អសីតតម្កាំង ប្រហោងកណ្តាល។

២៩៧. អាអាងទៅអាអាមមេឱក បង្កើតកូនមកឈ្មោះអាអ៊ូមេអ។

២៩៨. សួរ: អីអ្នកចង់ទ្រូង ឃើញសត្វចង់ជើងខ្ញុំទេ?  
ឆ្លើយ: សត្វលាក់ក្រចក វាយកទៅស៊ី នៅជ្រុងព្រះមេ  
ក្រោមដើមលាក់ផ្កា។

២៩៩. អុកម៉ីនរនាបចៃសស្រាក់ ភ្នែកលៀនស្ទើរធ្លាក់ ដៃធំជាងជើង។

៣០០. អូសសេះកាត់ត្រឡោក។

៣០១. អ៊ុកអើយស្រីអ៊ុក ពោងពាយទ្រយុក មុខផ្ទះអ៊ុកឯង។

៣០២. អ៊ូងនាយ អ៊ូងអាយ ខាងលិចដើមស្វាយ អ៊ូតាណិន។

៣០៣. អ្នកទាំងបី អ្នកមួយពងក្នុងទឹក មួយអំពន្លឹកពងលើដី  
អ្នកសម្បុរខៀវខ្ចី ពងលើចុងឈើ។

- ៣០៤. អ្នកទាំងបួន ជូនឈ្មោះតែមួយ អ្នកបីពងស្រួយ អ្នកមួយពងទន់។
- ៣០៥. អ្នកទាំងប្រាំទៅនាំតង្វាយ សាមសិបនៅអាយ បើកទ្វាររង់ចាំ។
- ៣០៦. អ្នកឡើងមិនបានបេះ អ្នកប្រឡេះមិនបានស៊ី អ្នកនៅទទេស៊ីផ្អែត។

\*\*\*\*\*

៦

- ៣០៧. ឯកអង្គនាមជានារី កាលកើតអំពី ឧទរម្តាយហើយ  
 ឯម្តាយសឹងស្លាប់អស់ហើយ កូនកើតឯក្រោយ គង់នៅរហង់  
 ឥតអ្នកណារក្សាត្រង់ ផ្គត់ផ្គង់ផ្ទះក្រាបទូលក្សត្រី។  
 នាងនោះចំពោះច្បាប់ស្រី ឥតចេញធ្វើអ្វី ដូចស្រីសព្វដង។
- ៣០៨. ឯកអង្គនាមជាព្រឹក្សា មានពុកដូចឆ្មារ មានត្រាជុំខ្លួន។
- ៣០៩. ឯកអង្គទ្រង់នាមបាដិម្នាក់ បើកក្តោងលើគោក  
 បោះថ្នាលទៅមុខ។
- ៣១០. ឯកអង្គទ្រង់នាមប៉ាច់ច្រងក់ ហើរហើយឆាបឆក់ យកកន្ទុយរុំ។
- ៣១១. ឯកអង្គទ្រង់នាមឯក ខ្ពស់អនេក ទាបជាងស្មៅ។
- ៣១២. ឯកអង្គទ្រង់នាមបក្តី បង្ហាជើងពីរ បញ្ចូលគ្រាប់មួយ។
- ៣១៣. ឯកអង្គពង្សប៉ាត់រី មានតែឈ្មោះឥតញី ចិញ្ចឹមកូនរស់។
- ៣១៤. ឯកអង្គទ្រង់នាមបញ្ចពណ៌ កន្ទុយស្រួចញ័រ ក្អកផងគ្រហែមផង។
- ៣១៥. ឯកអង្គទ្រង់នាមបញ្ចវគ្គ ភ្នែកលៀនស្ទើរធ្លាក់ ដៃធំជាងជើង។
- ៣១៦. ឯកអង្គទ្រង់នាមបក្សាខ្ពស់ ស្រីល្អទូលគ្រួស រាយពេញលោកា  
 យប់ឃើញថ្ងៃបាត់ ស្ងប់ស្ងាត់វាចា មានច្រើនគ្រៀបគ្រា  
 នាមឈ្មោះទីទៃ។
- ៣១៧. ឯកអង្គពង្សកិន្ទរី កន្ទុយអូសដី ពាំឈើហោះ។
- ៣១៨. ឯកអង្គទ្រង់នាមបក្សា រាងធំដំបារ ចង្កេះរៀវរី  
 មានជើងតែមួយទល់ដី ប្រឹងប្រាណឃ្មាតខ្ចី គ្រវីវែងស្នែង

ហោះឯអាកាសទន្លេង កន្ទុយនោះឯង ដូចកលរចាំ  
ហិចហើរផ្លេកទន្ធាំ ដូចដៃគេរាំ តាមភ្លេងមហោស្រព។

- ៣១៩. ឯកអង្គទ្រង់នាមបក្សា មានចិត្តហានក្លា លើសសត្វនានា  
យើញមនុស្សស្ទុះទៅទំពា ហៅហានមហិមា រកសត្វនានាស្មើគ្មាន។
- ៣២០. ឯកអង្គទ្រង់នាមព្រះចក្រី មានឯកអគ្គមហោសី ទាំងពីរម្លូនស្រីស្នេហ៍ស្នង  
មច្ឆាជាក់មុខជាទំពស្រូចហោង ចេញទៅប្រលងប្រជែងចេស្តា។  
អាជ្ញានេយ្យមានប្ញទ្ធិពន្លឹក។
- ៣២១. ឯកានាមជាបិទទ្វារ ប្ញកដូចរូបវា ក្រអឺតក្រអោងអង្គឯង  
ងើយ ងបីក្បខ្លៃខ្លួន ហាក់ដូចស្ទុះមែន ពាក់គ្រឿងរុងរឿង  
រាប់អាន ពាក់មុដកែវស្សកាន លំអអង្គប្រាណ រំលេចប្រក្នក់(១)  
ល្អឆើត សត្វនោះបែរមុខទៅឯកើត ជ្រោងបីចំអើត ចំទើត  
សំអាតយាត្រា។

\*\*\*\*\*

(១) យើងរក្សាសំដីបុរាណប្រក្នក់នេះ ត្រូវថាប្រក្នក់ទទេទើបត្រូវ។



- ៣២២. ប្ញស្សីមួយគុម្ព ឥតផ្ទាំង។
- ៣២៣. ប្ញស្សីមួយគុម្ព ជ្រកណ្តាលទន្លេ។

\*\*\*\*\*



- ៣២៤. ឌីអើយឌី ខ្ញុំបានផ្កាំទៅ ឌីផ្លើនឹងគេ ឌីចេះព័ទ្ធរុំ វារផ្គុំលើគេ  
គ្មានពេលទំនេរ ថ្ងៃណាមួយឡើយ។

\*\*\*\*\*



- ៣២៥. ឥតខ្ចីយកើយខ្ពង មាន់រងាវម្តង ចេញដូងពីក្តិត។
- ៣២៦. ឥតដើមឥតមែក ផ្លែជ្រែកនៅដី។
- ៣២៧. ឥន្ទ្រិយប្រាំមួយ ក្លាយទៅជាកូន មានដល់ទៅសាមសិបពីរ។

\*\*\*\*\*

### របៀបលក់អ្នករកមិនឃើញ

បើកាលណាគេបណ្តោយទៅហើយ អ្នករករកមិនឃើញ អ្នកបណ្តោយត្រូវលក់អ្នករកសិន ទើបគេប្រាប់ជាក្រោយ។

ពាក្យលក់មានដូចខាងក្រោម៖

- ១. លក់ពីហ្នឹងទៅស្រុកចានតៀប ប្តីក្លៀប ប្រពន្ធក្តិប ប្តីសង្កឹប ប្រពន្ធសំកក ប្តីស្តាយត្រក ប្រពន្ធលូកក្តាម។
- ២. លក់ពីហ្នឹងទៅតាំងក្រសាំង គេបាញ់មួយប៉ុង ធ្លាក់ក្រសាល់គូទ។
- ៣. លក់ពីហ្នឹងទៅស្រុកយួន ស៊ីឆៃដំបៅខ្លួន ស៊ីយួនដំបៅគូទ។
- ៤. លក់ហ្នឹងទៅស្រុកសីក្រហម ដង្កូវប្រាំក្តម កៀរលិទ្ធា។
- ៥. លក់ពីហ្នឹងទៅស្រុកបាសាក់ គេទាត់ គេធាក់ រត់មកវិញ។
- ៦. លក់ពីហ្នឹងទៅស្រុកអារវិញ រន្ទះវាបាញ់ ឆែបមុខឆែបមាត់។
- ៧. លក់ពីហ្នឹងទៅស្រុកចិនកន្តាំង ជិះសេះដំបៅក្តាំង តាំងយូកណ្តាច។
- ៨. លក់ពីហ្នឹងទៅស្រុកចិននៅ ស៊ីដំបៅចិនចាស់ឆ្ងាញ់ណាស់ រៀចមាត់។

ក្នុងរឿងបណ្តោយនេះ បើកាលណាអ្នកបណ្តោយអោយគេរក ប្រញាប់លក់គេពេក អ្នករកគេរក មិនទាន់អស់ចិត្ត គេមិនព្រមអោយអ្នកបណ្តោយលក់ តែអ្នកបណ្តោយនោះជ្រុលមាត់លក់គេហួសទៅ អ្នករកត្រូវផ្ដន្ទាទោសអ្នកបណ្តោយដោយពាក្យថា « ដាំអំបែងលឹងស្ងួត បិតជ្រូនូចដោតថ្លើម » គេថា ពាក្យនោះអោយយ៉ាងញាប់ ដើម្បីដាក់ទណ្ឌកម្មអ្នកបណ្តោយវិញអោយរួចគ្នា។

### ចំណើយ



- ១. មនុស្សភ្នំស្រែ អាចម៍បំណះ ។
- ២. រហាត់ ។
- ៣. កាប់ដូង ។
- ៤. សង្កើច ។
- ៥. អក្សរលើក្តារខៀន លុបអក្សរ ។
- ៦. ត្រល់ ។
- ៧. សិតទឹកពីក្អម ។
- ៨. ពោត ។
- ៩. គីង្កក់ ។
- ១០. មាន់ ។
- ១១. គីង្កក់ ។
- ១២. ត្រចៀកគោ ។
- ១៣. ចាប៉ី ប៉ីអ ស្តរ ទ្រ ។
- ១៤. កណ្តៀវច្រូតស្រូវ ។
- ១៥. ឆ្នាំ ១ ខែ ១២ ថ្ងៃ ៣៦៥ ។
- ១៦. ស្លឹកឈើខ្លី និងទុំជ្រុះ ។
- ១៧. ខ្មោសកោសដូង ។

សារិះយ៉ាស

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

- ១៨. វាល់អង្ករដាំបាយ ។
- ១៩. អម្ពិលទុំ ។
- ២០. អណ្តើកក្អែក ។

\*\*\*\*\*



- ២១. ផ្លែម្កាក់ ។
- ២២. ផ្លាក់ស្រែ ។ (ភ្នំត្រលប់ដីស្រែ)
- ២៣. សំបុត្រ ។
- ២៤. ផ្លូវ ។

\*\*\*\*\*



- ២៥. កន្រ្ទីយ ។
- ២៦. ចន្ទល់រទេះ ។
- ២៧. បាវ កាវុង ។
- ២៨. ភ្លើង នឹងឆ្នាំង ។
- ២៩. រកចៃ ។
- ៣០. កន្រ្ទី និងកាំបិតកោរ ។
- ៣១. ខ្ញីឡើក ។
- ៣២. សត្វគ្រលឹងគ្រលោង ។

\*\*\*\*\*

១៥៥

៣៣. ស្តុរ ។

\*\*\*\*\*

១

៣៤. ផ្តែ ។

៣៥. ខ្នារការអំបោះ ។

\*\*\*\*\*

២

៣៦. មនុស្សដេកក្នុងមុង ។

៣៧. ជំរះស្មៅធ្វើលាន ។

៣៨. រឿងសំរាប់ពុទ្ធសូត្រ ។

៣៩. រវៃអំបោះ ។

៤០. ផ្តេចសំឡី ។

៤១. ប៉ះអារ ។

៤២. ពន្លត់ស្បែកកង្កែប ។

៤៣. ត្រីជាប់ជុច ។

៤៤. ជណ្តើរ ។



សារិះយ៉ាស

- ៤៥. ចត្រាង្គ ។
- ៤៦. ព្រះអាទិត្យ ។
- ៤៧. ដកខ្លី ។

\*\*\*\*\*

ន

- ៤៨. វាយដៃកង្កែប ។
- ៤៩. ជក់បារី ។

\*\*\*\*\*

ន

- ៥០. ជោះបន្លា ។
- ៥១. នង្គ័ល និងអ្នកភ្ជួរស្រែ ។
- ៥២. នង្គ័ល និងអ្នកភ្ជួរស្រែ ។
- ៥៣. មនុស្សពីរនាក់សែងជ្រូក ។

\*\*\*\*\*

១៥៥

- ៥៤. ត្បាល់កិនស្រូវ ។
- ៥៥. កាំភ្លើង ។
- ៥៦. ឥន្ទធន្ទ ។
- ៥៧. ស្នប់-បង្កង-វាយមូស ។
- ៥៨. ភ្លើងទៀន ។
- ៥៩. ប្រអប់ស្លា ។
- ៦០. ជ្រុញហាន់ថ្នាំ និងកាំបិត ។

\*\*\*\*\*

១៥៦

- ៦១. ផ្លែ ។

\*\*\*\*\*

១៥៧

- ៦២. ចាប៉ី ។
- ៦៣. ព្រះចន្ទពេញរង់ ។
- ៦៤. ចុកថ្នាំ ។
- ៦៥. តម្បាញ ។
- ៦៦. ស្តុរអារក្ខ ។

សារិះយ៉ាស

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

- ៦៧. ខែមួយកើត ។
- ៦៨. ខ្មៅដូង ។
- ៦៩. ដើមក និងដើមគគីរ ។
- ៧០. ម្លូស ។
- ៧១. ខៀវ ។
- ៧២. ផ្លែទទឹម ។
- ៧៣. ដើមទន្សៃដុះជិតមាត់ទន្លេ ។
- ៧៤. ថ្ងូរ ។
- ៧៥. ទន្សៃ ។
- ៧៦. ម្នាស់ ។
- ៧៧. ទូកក្តោង ។
- ៧៨. ចក ។
- ៧៩. ផ្លែចាន់ទុំ ។
- ៨០. ដើមស្ពា ។
- ៨១. ដើមជេងគ្រែង ។
- ៨២. ចំបក់ ។
- ៨៣. ដើមរុន ។
- ៨៤. ដើមរុន ។
- ៨៥. ម្រះ ។
- ៨៦. ឈូក ។
- ៨៧. ដើមចក ។
- ៨៨. ដើមប្រោះ ។
- ៨៩. ស្ពាន់ ។
- ៩០. ស្នូចត្រី ។
- ៩១. ដើមទន្លា ។
- ៩២. សំលៀងកាំបិត ។
- ៩៣. អកកំបោរ ។

សារិះយ៉ាស

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

- ៩៤-. រោយនំបញ្ចក ។
- ៩៥. ក្បាលមនុស្ស ។
- ៩៦. រុះផ្ទះ ។
- ៩៧. ជក់កញ្ឆា ។
- ៩៨. ដាំបាយ បាយពុះ ព្រំត្រៃ ។
- ៩៩. ផ្សិត ។

\*\*\*\*\*



- ១០០. ផ្កាយ ស្វាយ ផ្កាស្វាយ ។
- ១០១. វែក ។
- ១០២. ត្បាល់កិនម្សៅ ។
- ១០៣. ជ្រាំ ។
- ១០៤. នង្គ័ល ។
- ១០៥. ក្តាម ។
- ១០៦. លេងអង្កញ់ ។
- ១០៧. ស្មាចបាចទឹកស្រែ ។
- ១០៨. ខ្យងបឹង ។
- ១០៩. បំបៅដោះកូន ។
- ១១០. ឆាង និងផ្លែល្អុង ។
- ១១១. ផ្លែឯកោ ។
- ១១២. ជើងមេឃ ។
- ១១៣. ភ្នែក ។

\*\*\*\*\*



- ១១៤. ផ្លែដូង ស្កនស្រ្តី ។
- ១១៥. ភ្លឺស្រែ ។

\*\*\*\*\*



- ១១៦. រហាត់ ។
- ១១៧. ទឹកដូង ។
- ១១៨. ចង្កៀងខ្លាញ់ ។
- ១១៩. ស្មៅនំអន្សមជ្រូក ។
- ១២០. ជ្រាំ ។
- ១២១. ទឹកដូង ។
- ១២២. ផ្លែក្រូច ។
- ១២៣. ត្បាល់កិនស្រូវ ។
- ១២៤. ដាប់លប ។
- ១២៥. កាំបិត ។
- ១២៦. កន្សែងខ្ទប់ស្លា ។
- ១២៧. អង្កុយបន្ទោរបង់លាមក ។
- ១២៨. ផ្លែ ។
- ១២៩. ទ្រង់ដាក់ត្រី ។

\*\*\*\*\*



១៣០- ត្បាញ ។

\*\*\*\*\*



- ១៣១. ជំរី ។
- ១៣២. ឆ្កែញាំង ។
- ១៣៣. ទង់ ។
- ១៣៤. អុំស្រូវ ។
- ១៣៥. បាយពុះ ។
- ១៣៦. ខ្នើយ ។
- ១៣៧. អកកំបោរ ។
- ១៣៨. សោរ ។
- ១៣៩. សោរ ។
- ១៤០. អកកំបោរ ។
- ១៤១. ផ្លោះ ។
- ១៤២. ម្លូ ។
- ១៤៣. ជើងក្រាន ។

សារិះយ៉ាស

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

១៤៤. ផែនដី ។

១៤៥. សេះ ។

\*\*\*\*\*



១៤៦. ផ្លែញ៉ាំង ។

១៤៧. រុយ ។

១៤៨. ភ្លេងការ ។

១៤៩. ដោះបន្លា ហាលគ ។

១៥០. កាំនីមទឹមគោ ។

១៥១. ម្ទេស ។

១៥២. ផ្លែប្រពាយ ។

១៥៣. ចត្រង្គ ។

១៥៤. សំណាញ់ ។

១៥៥. រាហូចាប់ចំន្ន ។

១៥៦. ឃ្មាបអំពៅ ។

១៥៧. ភ្នែក ។

១៥៨. ស៊ីផ្លែស្វាយ ។

១៥៩. ត្បាញ ។

១៦០. ស្នាហាលអំពៅ ។

១៦១. ទឹក និងដី ។

១៦២. ភ្នែក ។

១៦៣. កង្វារត្រចៀក ។

១៦៤. ប្រោះស្វា ។

\*\*\*\*\*

ឆ

- ១៦៥. កន្ទួតព្រៃសម័ ។
- ១៦៦. ឯកខ្លែង ។
- ១៦៧. ស្បែកជើង ។
- ១៦៨. គ្នាតភ្លើងគ្នាតជេះ ។

\*\*\*\*\*

ឧ

- ១៦៩. ហិបស្លាដាក់ជូនភ្ញៀវ ។
- ១៧០. អំពិលអំពែក ។
- ១៧១. ទំពាំងបួស្សី ។
- ១៧២. ទំពាំងបួស្សី ។
- ១៧៣. សន្ទូង និងស្រូវ ។
- ១៧៤. ផ្លែត្រប់ ។
- ១៧៥. កូនក្មេងចេះវាវ មនុស្សពេញវ័យ មនុស្សកាន់ឈើច្រត់ ។
- ១៧៦. មនុស្ស ។
- ១៧៧. ផ្លិត ។
- ១៧៨. មុង ។
- ១៧៩. ចន្ទុះ ។
- ១៨០. កូតអំបោះ ។



សារិះយ៉ាស

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

- ១៨១. តម្បុតត្រី ។
- ១៨២. ដើមម្កាក់ ។
- ១៨៣. ស្ងួចត្រី ។
- ១៨៤. ដើមផ្សែវ ។
- ១៨៥. ដើមទ្រម្ងងសេក ។
- ១៨៦. ដើមចារ ។
- ១៨៧. ផ្លែចេក ។
- ១៨៨. បញ្ជីក្អែក ។
- ១៨៩. ដើមចំប៉ី ។
- ១៩០. ដើមមេកង ។
- ១៩១. ដើមស្លា ។
- ១៩២. ឫស្សី ។
- ១៩៣. ជញ្ជីងខ្មែរ ។
- ១៩៤. ស្លាតម្កល ។
- ១៩៥. ប្រហុក ។

\*\*\*\*\*



- ១៩៦. បាចទឹកទូក ។
- ១៩៧. បង់សំណាញ់ ។
- ១៩៨. ត្របកភ្នែក ។
- ១៩៩. កន្ទុយគោ ។
- ២០០. ខោ និងអាវ ។
- ២០១. អូរ ។

សារិះយ៉ាស

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

- ២០២. ផ្ទះ ។
- ២០៣. ភ្នំ ។
- ២០៤. ជើងភ្នំ ខ្នងភ្នំ ច្រមុះភ្នំ ។
- ២០៥. មុង ។
- ២០៦. ទ្រខ្មែរ ។
- ២០៧. ស្រីមានគភ៌ ។
- ២០៨. ឆ្នាំ ខែ ថ្ងៃ ។
- ២០៩. ផ្កាយក ។
- ២១០. ជីវិត អាយុ ។
- ២១១. អង្កប់ ។
- ២១២. ផ្តែ និងស្នាបាញ់សត្វ ។
- ២១៣. អុំទូក ។
- ២១៤. ដើមត្នោត ស្កររង្វ ។

\*\*\*\*\*

៤៥

- ២១៥. ជ្រុញ និងកាំបិតហាន់ថ្នាំ ។
- ២១៦. លោកសង្ឃបិណ្ណបាត្រ ។

\*\*\*\*\*

៤៦

- ២១៧. រណបជញ្ជាំង ។

សារិះយ៉ាស

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

- ២១៨. ជក់បារី ។
- ២១៩. វែកអីវ៉ាន់ ។
- ២២០. តម្បុតត្រី ។
- ២២១. ទង់ ។
- ២២២. រាំងព្រួល ។

\*\*\*\*\*

ល

- ២២៣. ផ្កាយ ។
- ២២៤. មុង ។
- ២២៥. ត្បាល់កិនម្សៅ ។

\*\*\*\*\*

វ

- ២២៦. ស្តុរធំ ផ្លុំស្រឡៃ ទះសម្តៅ វាយគង រនាត ។
- ២២៧. បររទេះ ។
- ២២៨. បោះកប្បាស ។
- ២២៩. ដោតម្ពូល ។

\*\*\*\*\*

ស

- ២៣០. រុយ ។
- ២៣១. រំត្រ ។
- ២៣២. ជាងធ្វើដៃក ។
- ២៣៣. ការុង ។
- ២៣៤. ម្ចាស់ ។
- ២៣៥. ក្រពើ ផ្កាយក្រពើ ក្បាលក្រពើរទេះ រល្លិអារក្រពើ ។
- ២៣៦. កន្ត្រៃ ។
- ២៣៧. ពាង ។
- ២៣៨. ផ្លែ ។
- ២៣៩. សត្វដង្កែខាំគោ ។
- ២៤០. ក្លោក ។
- ២៤១. ម៉ាន់គក ។
- ២៤២. ចង្កៀងអគ្គិសនី ។
- ២៤៣. អារ ។
- ២៤៤. ដេញចាបស៊ីស្រូវ ។
- ២៤៥. ឈ្នឹង ។
- ២៤៦. ដង្កូវនាង ។
- ២៤៧. កន្ត្រៃ ។
- ២៤៨. ទូ ។
- ២៤៩. ក្អែកគោក ក្អែកទឹក អណ្តើកក្អែក ត្រីក្អែក ។
- ២៥០. ជំរី ។
- ២៥១. សត្វត្រដក់ ទំដើមត្របែក ធ្លាក់ក្នុងត្រពាំង ។
- ២៥២. រុយ ។
- ២៥៣. ស្ករ ។

សារិះយ៉ាស

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

- ២៥៤. អន្ទង់អំបោះ ។
- ២៥៥. នង្គ័ល ។
- ២៥៦. ដែកឈូស ។
- ២៥៧. ខ្យង ។
- ២៥៨. ចានបាយ ។
- ២៥៩. វាយស្ករ ។
- ២៦០. ធ្មេញឈើ ។
- ២៦១. ម្កុល និងចេស ។
- ២៦២. ស្មៀតសក់ ។
- ២៦៣. ទៀន ។
- ២៦៤. អំពៅ ។
- ២៦៥. លាងចានយកទៅផ្តាប់ ។
- ២៦៦. ពាងប្រហុក ។
- ២៦៧. មាស ។
- ២៦៨. ម្លូរសំឡិ ។
- ២៦៩. សស្រ្តាស្លឹករឹត ។
- ២៧០. ស្លាបចែវ ។

\*\*\*\*\*



- ២៧១. មើលសាស្រ្តា ។
- ២៧២. ស៊ីក្លូ ។
- ២៧៣. ដើមកណ្តាលបាត ។

\*\*\*\*\*

ឡ

២៧៤. អង្រ្កង ។

\*\*\*\*\*

៩៩

២៧៥. អកកំបោរ ។

២៧៦. សោ ។

២៧៧. ឆ្កែ

២៧៨. សំលៀងកាំបិត ។

២៧៩. ស្មោះទឹកមាត់ ។

២៨០. ឆ្អឹងចន្ទុះ ។

២៨១. មាត់ ភ្នែក ច្រមុះ ត្រចៀក ។

២៨២. កេះសូត្រ ។

២៨៣. ស្រមោល ។

២៨៤. ក្រវិលមុង ។

២៨៥. ដើមចេក ។

២៨៦. ពងទឹក ។

២៨៧. ឈ្នក់ ។

២៨៨. ផ្លែខ្នុរ និងម្កាស់ ។

២៨៩. ម្ទេស ។

២៩០. កូនសេះ ។

- ២៩១. សង្កើត ។
- ២៩២. អណ្តើក ។
- ២៩៣. អង្រ្កត និងដៃ ។
- ២៩៤. ដើមបាត ។
- ២៩៥. បុកស្លា ។
- ២៩៦. ដើមខ្ចឹម ។
- ២៩៧. ស្តុររង្វ ។
- ២៩៨. គេសួរព្រះសង្ឃថា « ឃើញសេះគេទេ ? » ។  
ឆ្លើយថា « ខ្លាវាយកទៅស៊ីនៅជ្រុងស្រែក្រោមដើមស្វា » ។
- ២៩៩. ក្តាម ឬបង្កង ។
- ៣០០. កូតទ្រ ។
- ៣០១. ស្តុនស្រ្តី ។
- ៣០២. ឥន្ទធន្ទ ។
- ៣០៣. ត្រីជំរី សត្វជំរី ស្វាយក្បាលជំរី ។
- ៣០៤. ក្អែកទឹក ក្អែកគោក អណ្តើកក្អែក ត្រីក្អែក ។
- ៣០៥. ដៃមាត់ និងធ្មេញ ។
- ៣០៦. ជើង ដៃ និងមាត់ ។

\*\*\*\*\*



- ៣០៧. ដង្កូវនាង ។
- ៣០៨. ជញ្ជីង ។
- ៣០៩. លោកធុតង្គ និងឈើច្រត់លោក ។

សារិះយ៉ាស

- ៣១០. កន្ទំរុយ ។
- ៣១១. ភ្នំ ។
- ៣១២. ប្រណាក ។
- ៣១៣. ព្រះសង្ឃ និងកូនសិស្ស ។
- ៣១៤. សត្វតុកកែ ។
- ៣១៥. បង្កង ។
- ៣១៦. ផ្កាយ ។
- ៣១៧. ខ្លែងពួង ។
- ៣១៨. ខ្លែងពួង ។
- ៣១៩. មូស ។
- ៣២០. ចត្រង្គ ។
- ៣២១. សីង្គចាំទ្វារប្រាសាទ ឬវត្ត ។

ពាក្យបណ្តើរ និង ពាក្យស្លោកបុរាណ

\*\*\*\*\*



- ៣២២. ដើមខ្លឹម ។
- ៣២៣. អង្រ្កត ។

\*\*\*\*\*



- ៣២៤. វណ្ណីឌីដំ ។

\*\*\*\*\*



ឆ

- ៣២៥. សត្វទា ។
- ៣២៦. ក្រូស ។
- ៣២៧. ភ្នែកត្រចៀកច្រមុះមាត់ និងអការៈសាមសិបពីរក្នុងរូបកាយយើង ។

\*\*\*\*\*

ពាក្យស្លោកខ្មែរ

ក

- ១. កកកំបាយ មេម៉ាយក៏ស្រី កន្ទុយបារីក៏ថ្នាំ ។
- ២. កង់ត្រាច កង់ផ្ទង់ ។
- ៣. កង្កែបអាចមន៍គោ ហ៊ានលោតខាំពស់វែក ។
- ៤. កញ្ជ្រមស្តាយធាតុ ។
- ៥. កាត់ទឹកមិនដាច់ កាត់សាច់ឈឺ ។
- ៦. កាប់បំពង់ រង់ទឹកភ្លៀង ។
- ៧. កាយកប់ ត្រលប់ជាន់ ។
- ៨. ការងាយសោះ ពុំគួររបណ្តោះអោយលំបាក ។
- ៩. ការប៉ិនភ្នំមិនគិត ទៅគិតឯស្ត្រកំបែកមាត់ ។
- ១០. កូនខ្មៅនាំវិលការចំរើន សូម្បីមានច្រើនកើនជារយ ។

- ១១. កូនដឹងគុណ ទោះមួយសុទ្ធ ប្រសើរបំផុត ជាងកូនច្រើន ។
- ១២. កូនដឹងគុណមិនច្បុត កូនស្អុតទ្រុឌ មិនដែលកំណើត ។
- ១៣. កូនល្អគួរមេត្តី ជនប្រសស្រី គួរចង់បាន ។
- ១៤. កើតកូន ពូនចៅ ។
- ១៥. កើតមួយជាតិ ធាតុមួយបាន ។
- ១៦. កោកៗ សឹងតែមាត់ត្រដោក ឆ្អែតតែពោះក្របី ។
- ១៧. ការមិនដាក់ទឹក ។
- ១៨. កុំខ្វែកតាមខ្យល់ កុំខ្វល់តាមរលក ។
- ១៩. កុំគួរមុនគិត ។
- ២០. កុំឈ្លោះនិងស្រី កុំក្តីនិងគ្នាឯង ។
- ២១. កុំដេកជ្រុងព្រេង កុំចាំវាសនា លើកបាយបញ្ចុក ។
- ២២. កុំដេកជ្រុងព្រេង កុំរង្វេងខុសផ្លូវ ។
- ២៣. កុំដាំស្រូវ នៅផ្លូវជំរី ។
- ២៤. កុំថាច្រើន ទោះកូនមួយ មិនត្រូវជំទូយរង្វយថ្មមឡើយ ។
- ២៥. កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ បើគេថាកូនមាន់សាហាយ កុំជេរម្តាយ អ្នកស្រុក ។
- ២៦. កុំទុកចិត្តកូនថាឥតសាហាយ កុំទុកចិត្តម្តាយថាឥតបំណុល ។
- ២៧. កុំទុំមុនស្រគាល កុំល្អមុនតែង ។
- ២៨. កុំនិយាយញាប់រាធ្លាប់ស្ទួន កុំអោយកាន់ខ្លួនរាធ្លាប់ឬក ។
- ២៩. កុំផ្ទុកតាមថ្ងៃ ។
- ៣០. កុំពត់កន្ទុយខ្លៀនផ្អែ ។
- ៣១. កុំពត់ស្រឡៅ កុំប្រដៅស្រីខូច ។
- ៣២. កុំអោយឮឈ្មោះបោះសម្លង ។
- ៣៣. កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ ។
- ៣៤. កុំយកខ្នងធ្វើគូទ ។
- ៣៥. កុំយកហោះទៅដូរហោះ ។
- ៣៦. កុំយកប៉ុយគ្របភ្លើង ។

- ៣៧. កុំរងមុខដឹង កុំទទឹងមុខសឹក ។
- ៣៨. កុំរត់មុនគេដេញ ។
- ៣៩. កុំលែងគោក្បែរលានសំណាប ។
- ៤០. កុំសង់ផ្ទះកណ្តាលស្ពាន ។
- ៤១. កុំស្រលាញ់តែឯង អោយគេជួយស្រលាញ់ផង ។
- ៤២. កុំឡូកកញ្ញាខ្លាំងពេក ។
- ៤៣. កំពង់មិនដែលស្ងាត់ មាត់មិនដែលស្ងៀម ។
- ៤៤. កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា ។
- ៤៥. កុំភ្លាញស្លាប់ព្រោះតែមាត់ ខ្វែកស្លាប់ព្រោះអាចមន៍ ។
- ៤៦. កាំបិតដងដូង អន្លូងពង្រ ស្រីដោះញ គោក្រយៅក្រឡាច់  
អម្ពិលខាងត្បូង អណ្តូងខាងលិច អោយខ្ញុំធ្វើម្តេច ខ្លួនខ្ញុំជាឆ្មារ ។
- ៤៧. កុំយកលើងទៅប្រោសក្នុងអន្លូង ។
- ៤៨. ក្តៅថ្ងៃ មិនស្មើក្តៅចិត្ត ។
- ៤៩. ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ ។
- ៥០. ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក កុំយកធ្វើគ្នា ។
- ៥១. ក្រពើវង្វេងបឹង ។
- ៥២. ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត ។
- ៥៣. ក្រឡប្រហុកអំបិល បើជនរមិល គ្រាន់ជារបាំ ។
- ៥៤. ក្រអឺក្រចុះ កុំអោយតែក្រគំនិត ។
- ៥៥. កាំបិតចិតដងឯង ។

\*\*\*\*\*



- ៥៦. ខឹងខុស ខឹងខាត ខឹងខូច ។
- ៥៧. ខឹងនឹងគោ វាយរទេះ ។

- ៥៨. ខឹងអោយអត់ ខ្យត់អោយរក ។
- ៥៩. ខុសអ្វីលុបលាងបានទាំងអស់ខុស រត់តាមប្រុសខុសលែងបានត្រូវ ។
- ៦០. ខាំមាត់អត់ធន់ ។
- ៦១. ខ្ពស់កប់ពពក ចុះមកជ្រកអាចម៍ជន្លេន ។
- ៦២. ខ្មាស់អ្វីមិនស្មើខ្មាស់ចាញ់បោក ថោកអ្វីមិនស្មើថោកអត់ ។
- ៦៣. ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃវាហ៊ានធ្វើ ។
- ៦៤. ខ្លាក្រាប ថាខ្លាសំពះ ដល់ខ្លាទះ ទើបភ្ញាក់ខ្លួន ។
- ៦៥. ខ្លាមិនខ្លាច ខ្លាចអាចម៍ខ្លា ។
- ៦៦. ខ្លួនស្លាប់ ទ្រព្យលាញ ។
- ៦៧. ខ្លួនរស់ របស់រកបាន ។
- ៦៨. ខ្សឹបខ្សៀវនៅមុខភ្ញៀវពន្លឺ ។

\*\*\*\*\*



- ៦៩. គគីរនឹងទឹក ផ្អែកនឹងដី ។
- ៧០. គង្វាលជើងខ្មោត សេះជើងខ្លក ។
- ៧១. គយដេក កេះគយអោយអង្ករ ។
- ៧២. គេគក់កុំគេះ គេឈ្នះកុំស៊ីឈ្នួល ។
- ៧៣. គេដូលកុំអាលអរ គេក្រកុំអាលសើច ។
- ៧៤. គេរកម្តង ដូចខ្យងរាកអាចម៍ ។
- ៧៥. គេលើកកុំលោត គេបំពោកកុំបំពេញ ។
- ៧៦. គេស៊ីពង ឯងរងសំបុក ។
- ៧៧. គេអោយកុំអាលយក ឃ្លានកុំអាលស៊ី ។

- ៧៨. គោដំបៅខ្នង ភ្នែកហើររំលង រំសាយកន្ទុយ ។
- ៧៩. គោផ្អើលមិនគិត គិតតែទាស់គ្នា ។
- ៨០. គោមួយក្រោល ដោលតែគ្នាឯង ។
- ៨១. គោលឿនសឹកក ស្រីល្អសឹកគូទ ។
- ៨២. គោស្មែងកែក មនុស្សស្រលៀងភ្នែក ភ្នែកន្ទុយខ្លៀន ។
- ៨៣. គំនុំពួង ។
- ៨៤. គោមួយក៏យប់ គោដប់ក៏ល្ងាច ។
- ៨៥. គ្នាឯងក្នុងស្រុក ប្រហុកក្នុងពាង ។
- ៨៦. គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមនៅ ។
- ៨៧. គ្នារោគ ជារោគមួយ ។
- ៨៨. គ្រាន់តែគេគូរមុខ គំហុកទៅដល់គ្នា ។
- ៨៩. គ្រុនទន្សាយ ។
- ៩០. គ្រូកាច សិស្សខូច ។
- ៩១. គ្រូទាយ ម្តាយថា ។

\*\*\*\*\*



- ៩២. ឃើញដំរីជុះ កុំជុះតាមដំរី ។
- ៩៣. ឃើញតូចកុំអាលខំ ឃើញធំកុំអាលស្រាយ ។
- ៩៤. ឃ្លានកាយ ណាយចិត្ត ។
- ៩៥. ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ។
- ៩៦. ឃ្លោកលិច អំបែងអណ្តែត ។

\*\*\*\*\*

ខ

- ៩៧. ឯបំនឹងល្បែងតែងវិនាស ។
- ៩៨. ឯបំនឹងល្បែង រមែងបង់យស ។
- ៩៩. ងាយមាត់ ងាយដៃ ងាយជើង ។
- ១០០. ងើបវាស្តក ឱនចាដាក់គ្រាប់ ។

\*\*\*\*\*

ឃ

- ១០១. ចង់បានអោយរក ចង់ស្រណុកអោយនឿយ ។
- ១០២. ចង់បាន អោយហ៊ានបង់ ។
- ១០៣. ចង់មានអោយជួញអង្ករ ចង់ក្រអោយជួញឡាន ។
- ១០៤. ចាក់ចេក ចាក់ស្ករ ។
- ១០៥. ចាក់អង្ករ យកអង្កាម ។
- ១០៦. ចានមួយរាវ លែងអ្វីរណ្តាគ្នា ។
- ១០៧. ចាប់ក្តាមដាក់ចង្កើរ ។
- ១០៨. ចាប់ចុង ព្រយុងដើម ។
- ១០៩. ចាប់នេះចាប់នោះ មិនឆ្កោះត្រង់ណា ។
- ១១០. ចាប់ខ្វះមួយចំអាមទើសមេយ ។
- ១១១. ចាយធំ ខ្ញុំគេ ។
- ១១២. ចាស់ដូង ចាស់ស្លា ។
- ១១៣. ចាស់ឡើង ព្រើលឡើង ។
- ១១៤. ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល ។

- ១១៥. ចិត្តនៅចុងច្រមុះ ។
- ១១៦. ចិត្តល្អ ក្រខ្លួន ។
- ១១៧. ចិត្តល្អ ក្រមិនយូរ ។
- ១១៨. ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់នៅក្មេង ។
- ១១៩. ចូលព្រៃពារសឹក ចូលទឹកពារឆ្លាម ។
- ១២០. ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស ។
- ១២១. ចោលសាច់ស្រវាឆ្អឹង ដល់ទំពារទៅរឹង ទើបស្រវាសាច់វិញ ។
- ១២២. ចំណីឆ្ងាញ់កុំអោយទុកស្តែក ប្រពន្ធគាប់ភ្នែកកុំអោយដើរក្រោយ ។
- ១២៣. ចំណីដាល ស៊ីខាងៗ ។
- ១២៤. ចំណីដាល កុំអាលស៊ី ។
- ១២៥. ចំណេះចេះនៅតែក្នុងក្បួន ប្រពន្ធនៅឆ្ងាយពីខ្លួន ជូនជាត្រូវការ  
អាចិត្ត ។
- ១២៦. ចំណេះជិះកងង ។
- ១២៧. ចុះទឹកក្រពើ ឡើងលើខ្លា ។
- ១២៨. ចេះដប់ មិនស្មើប្រសប់មួយ ។
- ១២៩. ចេះដុះកន្ទុយ ។
- ១៣០. ចេះពីរៀន បានពីរក ។
- ១៣១. ចេះមិនឈ្នះចង់ បានមិនឈ្នះបង់ ត្រង់មិនឈ្នះទាល់ ។
- ១៣២. ចេះរលេះក្បាច់ ។
- ១៣៣. ចេះឯងអោយក្រែងចេះគេ ។
- ១៣៤. ចោះត្រចៀក កោរក្បាល ។

\*\*\*\*\*

ន

- ១៣៥. នោតអើយនោត អាយុមួយកោដិ នៅតែនោតទៀត ។
- ១៣៦. ឆ្ងុតនឹងល្បែង<sup>(១)</sup> តែងវិនាស ។
- ១៣៧. ឆ្កែខាំ កុំខាំឆ្កែវិញ ។
- ១៣៨. ឆ្កែខាំ អោយរកម្ចាស់ ។
- ១៣៩. ឆ្កែទាល់ច្រក រលកទាល់ច្រាំង ។
- ១៤០. ឆ្កែព្រុសមិនដែលខាំ ឆ្កែគ្រហឹមមិនដែលលែង ។
- ១៤១. ឆ្នាំងច្រើន ងើងក្រានច្រើន ។
- ១៤២. ឆ្មារមិននៅ កណ្តុរឡើងរាជ្យ ។
- ១៤៣. ឆ្មើងឆ្មៃ ចង្រៃខ្លួន ។
- ១៤៤. ឆ្អឹងទើសមេឃឬ ?
- ១៤៥. ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ។
- ១៤៦. ឆ្អិនសីមស៊ី ។

\*\*\*\*\*

(១) ស្រី ស្រា ភ្នាល់

ន

១៤៧. ជាងដែកហែកនឹងដែ ជាងកន្ត្រៃសក់កន្ត្រៃង ។



- ១៤៨. ជាងមិនកើត បន្ទោសដែក ។
- ១៤៩. ជាន់ក ដកស្លាប ។
- ១៥០. ជិះក្របី ចំលងភក់ ។
- ១៥១. ជួញដិត ជាងជួញឆាយ ជួញរៀងឆាយ រាំងប្អូនស្រី ។
- ១៥២. ជឿពាក្យចាស់ស្រឡះដៃធេង ជឿពាក្យក្មេងរលីងដូចគុជ ។
- ១៥៣. ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់ ។

\*\*\*\*\*

១៥៥

- ១៥៤. ឈាមស្រែក ស្បែកហៅ ។
- ១៥៥. ឈឺក្បាល ហាលថ្ងៃ ។
- ១៥៦. ឈឺចិត្ត ផ្អិតទ្រូង ។
- ១៥៧. ឈឺឆ្អាលអី ?
- ១៥៨. ឈឺកោងរលីព័ទ្ធ មនុស្សខ្ចាត់ភ្លាត់ កុំយកខ្លួនបៀត ។
- ១៥៩. ឈឺធំរលំពួខ្លាំង ។
- ១៦០. ឈឺពុក កុំដាក់គូទលើ ។

\*\*\*\*\*

១៦១

- ១៦១. ដល់ត្រើយ សើយគូទ ។
- ១៦២. ដង្កូវចេញពីសាច់ ។

- ១៦៣. ដាក់ជើងក្រាន មិនប្រមាណឆ្នាំង ។
- ១៦៤. ដឹកញី បន្ស៊ីឈ្មួល ។
- ១៦៥. ដឹងឆ្លើយព្រោះដង កូនចៅឆ្នាំឆ្គងព្រោះមេបា ។
- ១៦៦. ដឹងដប់ ធ្លាប់ឈើមួយ ។
- ១៦៧. ដុកដាន់អុក នាំអជ្ជុកឥតអំពើ ។
- ១៦៨. ដូចគេចាក់ទឹកលើស្លឹកឈូក
- ១៦៩. ដូចគេចាក់ទឹកលើក្បាលទា ។
- ១៧០. ដូចគេជាន់ស្បែកផ្ទោង ។
- ១៧១. ដើរឡាក់ៗ ដូចឆ្កែកំបែកក្បាល ។
- ១៧២. ដើរអោយមានបី ស្រដីអោយមានបួន ។
- ១៧៣. ដេកចាំ ខាំក្រាប់ ។
- ១៧៤. ដេកចាំ ខាំរនាប ។
- ១៧៥. ដេកផ្សំដួល រមូលផ្សំគ្រេច ។
- ១៧៦. ដេកមិនលក់ បក់មិនឆ្លើយ ។
- ១៧៧. ដេញទាន់កុំជាន់កែង ។
- ១៧៨. ដៃខ្លីកុំស្រវាអោបភ្នំ ។
- ១៧៩. ដៃភ្លើងជើងមាន់ ។
- ១៨០. ដំរីខ្វាក់ ទម័កឆ្ងុត ។
- ១៨១. ដំរីជល់គ្នា ងាប់ឯស្មៅចព្យោន ។
- ១៨២. ដំរីជើងបួនគង់មានភ្នាត់ អ្នកប្រាជ្ញចេះស្នាត់គង់មានភ្លេច ។
- ១៨៣. ដំរីទឆាក់ ទម័កបះជើង ។
- ១៨៤. ដំបៅមិនឈឺ យកឈើចាក់ ។
- ១៨៥. ដំរីផុង ព្រយុងដើមឈើ ។
- ១៨៦. ដំរីសារស្លាប់ ជាភ័ព្វក្លុយ ប្រពន្ធផងក្លុយជាភ័ព្វមា ។
- ១៨៧. ដំរីសារស្លាប់ យកចង្កើរទៅបាំង ។

\*\*\*\*\*

២

១៨៨. ហ៊ានស្មគី គួរយើងប្រាថ្នា ។

\*\*\*\*\*

៣

១៨៩. ណែនាំខុសផ្លូវ តែងទៅអបាយ ។

\*\*\*\*\*

៤

- ១៩០. តក់ៗ ពេញបំពង់ ឆ្មងៗ កន្លះក្រហែត ។
- ១៩១. តក់ប្រមល់ ទល់ពុទ្ធា ។
- ១៩២. ទំពក់វាទៅ ទើបញ្ជៅវាមក ។
- ១៩៣. តូងតាងដេកផ្លូវ ស្ងប់ៗ ដល់ផ្ទះ ។
- ១៩៤. តូចតែខ្លួន ក្រមួនពេញ ។
- ១៩៥. ត្បកត្បាល បកចេកបញ្ចក ។
- ១៩៦. ត្រង់ដូចដងកណ្តៀវ ។
- ១៩៧. ត្រឡាចគង់មានបណ្តាល មនុស្សទាំងមូលម្តេចគ្មានចិត្ត ។

- ១៩៨. ត្រឡាចវារទៅ ល្អវារមក ។
- ១៩៩. ត្រីក្បួច ទន្សាយក្បួច ។
- ២០០. ត្រីងៀត ឆ្លៀតពង ។
- ២០១. ត្រីឆ្កាប ប្រលាក់ត្រី ។
- ២០២. ត្រីឆ្កោ ស៊ីកូនឯង ។
- ២០៣. ត្រីព្រួលកុំចោលកុំចោលស្រកា ត្រីប្រាក់កុំចោលស្រកី ត្រីក្តីកុំចោលជើង ។
- ២០៤. ត្រីមួយត្រកស្អុយតែមួយ ស្អុយទាំងអស់ ។
- ២០៥. ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូតខ្លាយ មានឱតមានភ័យ ។
- ២០៦. គ្រេះគ្រុះ ទ្រែលទ្រែល ។

\*\*\*\*\*



- ២០៧. ថយយស ព្រោះព្រហើន ។
- ២០៨. ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់ ។
- ២០៩. ថ្លែកវែកដូងទៅលក់ គេវាយកកប់ភក់ លក់ដូងមិនដាច់ ។

\*\*\*\*\*



- ២១០. ទន្លេដប់ មិនស្តប់សមុទ្រមួយ ។
- ២១១. ទឹកជន់ បុណ្យស្តេច ។

- ២១២. ទឹកហូរមិនដែលហាត់ ប្រុសស្បថកុំអោយជឿ ។
- ២១៣. ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ។
- ២១៤. ទុកចិត្តខ្ញុំ អោយដាក់ ស្មើភ្នែកខ្វាក់ទាំងសងខាង ។  
ប្រើកូនអោយមើលតាង ស្មើភ្នែកម្ខាង ពុំពេញពីរ
- ២១៥. ទូកតូច កុំប្រដូចនឹងទូកថ្ងៃ ។
- ២១៦. ទូកចែកជាទូកគត់ ទូកកំបុតជាទូកង ។
- ២១៧. ទូកដាច់ យកទូកតាម ។
- ២១៨. ទូកនៅ កំពង់នៅ ។
- ២១៩. ទៅសុំភ្លើងយក្ស ។
- ២២០. ទៅឥតគេរក មកឥតគេហៅ ។

\*\*\*\*\*



- ២២១. ធ្ងន់អ្វីមិនស្មើធ្ងន់ប្រពន្ធប្រើ ។
- ២២២. ធ្ងន់នឹងថ្ម ក្រនឹងក្តី ។
- ២២៣. ធ្វើគុណ បានទោស ។
- ២២៤. ធ្វើគុណ១០០សំពៅ ទោយបន្តិចចូលទៅ រលាយគុណអស់ ។
- ២២៥. ធ្វើថ្លង់ ធ្វើគ ធ្វើខ្វាក់ ។
- ២២៦. ធ្វើបុណ្យបាយមួយវែក សណ្តែកមួយកូរ ។
- ២២៧. ធ្វើបុណ្យបានបាប ចងើងចង់លាភ វែងបាត់ធន់ទៅ ។
- ២២៨. ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត ។
- ២២៩. ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ។
- ២៣០. ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅមើលដៅសន្តាន ។
- ២៣១. ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។

\*\*\*\*\*

ន

- ២៣២. នាងរកអ្នក មេកណ្តាច់លក្ខណ៍រកអាកំបាក់ទន្សា ជំទាវរកឧកញ៉ា  
បវរធីតា រកមហាក្សត្រ ។
- ២៣៣. នាយតែងស្រលាញ់នាង តែអោយនាយរាង លែងនាងមិនស្តាយ ។
- ២៣៤. និយាយច្រើន គេមិនស្តាប់ អាប់ប្រាជ្ញា ។
- ២៣៥. និយាយដូចឆ្មាចូលត្រឡោក ។
- ២៣៦. និយាយដើមដង្ហើមពូ ។
- ២៣៧. និយាយយប់ចំពប់ព្រៃ និយាយថ្ងៃព្រៃមានត្រចៀក ។
- ២៣៨. នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ ។
- ២៣៩. នៅស្រុកអោយស្រះបន្លា អារសាច់ជូនខ្លា ទើបនៅស្រុកបាន ។
- ២៤០. នំមិនដែលធំជាងនាលិ ។

\*\*\*\*\*

ប

- ២៤១. បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង ។
- ២៤២. ប្រាក់ក៏បង់ ថង់ក៏ដាច់ ។
- ២៤៣. បង្វិលជើងក្រានមិនជុំ ។
- ២៤៤. បន្លាមុត យកបន្លាដោះ ។
- ២៤៥. បន្លាស្រួច ស្រួចឯង ។
- ២៤៦. បន់ព្រះ សំពះទេព្តា ។
- ២៤៧. បន់ព្រះ សំពះបាយាប ។

- ២៤៨. បងប្អូននៅឆ្ងាយ បាយក្តៅសំលក្តៅ បងប្អូននៅជិត បាយម្ហូមសំលម្ហូម ។
- ២៤៩. បររៀសចៀសឆ្ងាយ ។
- ២៥០. បាតដៃ ខ្នងដៃ ។
- ២៥១. បាយសិង្សាដក់ ហ៊ានប្រមាថកន្លែងធំ ។
- ២៥២. បាបព្រោះមាត់ ។
- ២៥៣. បាប មិនឆ្លាបមាត់ ។
- ២៥៤. បាយលែងនឹក ទឹកលែងស្រែក ។
- ២៥៥. បុណ្យតែធ្វើ ឈើតែកាប ។
- ២៥៦. បុកអង្ករ ដើររក ។
- ២៥៧. បូញមាត់ បត់ជុំដៃ ។
- ២៥៨. បើគេបបួលកុំអោយខាន ឃើញគេបានកុំអាលទៅ ។
- ២៥៩. បើមិននេះជួយចូកជួយចែវ កុំយកជើងវាទឹក ។
- ២៦០. បេះមួយរញ្ជួយម្រោម ។
- ២៦១. បំណាច់នឹងបាប អោយឆ្លាបមាត់ ។
- ២៦២. បំពានត្រោក បំពានទ្រាំង ។
- ២៦៣. បោះសន្ធឹច រំលងភ្នំ ។
- ២៦៤. ប្រមាថម្តាយ រំលាយព្រះ ។
- ២៦៥. ប្រហែសបាត់ ប្រយ័ត្នគង់ ។
- ២៦៦. ប្រញាប់ពេកដេកផ្លូវ សូវៗ ដល់ផ្ទះ ។
- ២៦៧. ប្រពន្ធល្អ ច្រើនចាញ់ប្តី ពាក្យច្រើនភូតចាញ់អាត្មា ។
- ២៦៨. ប្រចៀវចងគ្រឿង ។
- ២៦៩. ប្រចណ្ណដូចសត្វកេងកង ។
- ២៧០. បាចអង្កាមប្រាសខ្យល់ ។
- ២៧១. ប្រាជ្ញមិនស្មើប្រប បាក់ស្លឹកត្រចៀកខ្លប មិនស្មើអាឡេមឡើម ។
- ២៧២. ប៉ុនកូនស្តេចគង់ជាន់ថ្មរអិល ។
- ២៧៣. ប៉ុនគេរើសអណ្តើក ។
- ២៧៤. ប៉ុនគេវាយផ្អែខុស ។

២៧៥. ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ ។

\*\*\*\*\*



២៧៦. ដីក១កែវ

ដីក២កែវ

ដីក៣កែវ

ដីក៤កែវ

ដីក៥កែវ

ដីក៦កែវ

ដីក៧កែវ

ដីក៨កែវ

ដីក៩កែវ

ដីក១០កែវ

ដីក១១កែវ

២៧៧. ដោមក្នុងទឹក

២៧៨. ផ្ទះល្អក្រសម្បត្តិ

វង្សល្អក្រវិជ្ជា

២៧៩. ផ្លូវហើយវែង មាត់មនុស្សវែងជាងផ្លូវ ។

២៨០. ផ្លែឈើ ជ្រុះមិន ដែលឆ្ងាយពីរគល់ ។

២៨១. ផ្គុំប្តីអោយក្របីស្តាប់ ។

អភិប្រាយ ។

ស្រាយចិញ្ចឹម ។

ដង្ហើមយក្ខ ។

អារក្ខធំ ។

រង់ចិត្ត ។

អាណិតខ្លួន ។

ស្វនចំណី ។

សំដីខ្មោច ។

អាសោចីកេរ្តិ៍ ។

ចង្ហើរបក់ ។

បន្តក់ទឹក ។

គង់ស្អុយ ។

ចាត់ជាក្រ

ចាត់ជាថោក ។

\*\*\*\*\*



៣

- ២៨២. ពាក្យម្តាយ ទំនាយគ្រូ ។
- ២៨៣. ពាលបណ្តាលទុក្ខ ប្រាជ្ញានាំសុខ ទៅស្ថានសួគ៌ ។
- ២៨៤. ពាលស្អប់ប្រាជ្ញ ។
- ២៨៥. ពិសាខដើរព្រឹក កត្តិកដើរល្ងាច ។
- ២៨៦. ពុតគ្រូកុំត្រាំ ច្បាប់គ្រូអោយយក ។
- ២៨៧. ពូជគោគ្រលែង ពូជស្រីប្តីលែង ពូជផ្តែបង់ម្ចាស់ ។
- ២៨៨. ពូតផ្សែងជាជុំ ។
- ២៨៩. ពូតខ្សាច់យកប្រេង ។
- ២៩០. ពុះទ្រូងរូងយកថ្លើម ។
- ២៩១. ពោះដូចផ្លែល្ងា ។
- ២៩២. ពេលឈឺយកជំរីទៅបន់ ដល់ជំងឺស្រន់ យកពងមាន់ទៅថ្ងាយ ។
- ២៩៣. ព្រេងមិនព្រាត់ ។

\*\*\*\*\*

៣

- ២៩៤. ភ្លើងឆេះតែពីសំរាម ។
- ២៩៥. ភូតនូវហោរ ចោរនូវជាង ។
- ២៩៦. ភ័យព្រលឹងនៅចុងសក់ ។
- ២៩៧. ភ័យលស់ព្រលឹង ។

\*\*\*\*\*



- ២៩៨. មនុស្សកុំមើលងាយមនុស្ស ។
- ២៩៩. មនុស្សគោបាល ។
- ៣០០. មនុស្សនឹងប្រាក់ យក្ខនឹងសាច់ ។
- ៣០១. មនុស្សមុខសេះចង្កេះសីង្គ សំដីមិននឹងច្រើនសណ្តារ ។
- ៣០២. មនុស្សយកសំដី ដំរីយកភ្នក ។
- ៣០៣. មនុស្សស្នាមមុខកុំយកខ្លួនបៀត ។
- ៣០៤. មាត់ដូចរន្ទះទាំងប្រាំពីរ ។
- ៣០៥. មាត់ឥតគ្រប ដបឥតឆ្នុក ។
- ៣០៦. មានកង្វេរទើបដំរីខ្លាច មានប្រាជ្ញទើបស្រុករុងរឿង ។
- ៣០៧. មានកុំអាលអរ ក្រកុំអាលភ័យ ។
- ៣០៨. មានគំនិត ឥតកំណើត ។
- ៣០៩. មានដំបៅ ទើបរុយវារោម ។
- ៣១០. មានប្រលាយ ទើបទឹកហូរ ។
- ៣១១. មានមាស ខ្វះអីក្រជាសខ្ទប់ ។
- ៣១២. មាន់ល្អព្រោះរោម មនុស្សល្អព្រោះតែង ។
- ៣១៣. មាន់ពងលើស្រូវជង្រុក ។
- ៣១៤. មានសំរាមទើបឆ្កែវាជុះ ។
- ៣១៥. មិនដឹងក្បាល មិនដឹងកន្ទុយ ។
- ៣១៦. មិនដឹងខ្យល់ ។
- ៣១៧. មិនដឹងក្បាលដុំ ។
- ៣១៨. មុខឆ្កែ ស្រែជំរៅ ។
- ៣១៩. មុខមិនអោយ ក្រោយមិនមើល ។
- ៣២០. មុជមិនជ្រៅ ទៅមិនឆ្ងាយ ។

- ៣២១. មួយចិបប្រៃ មួយដៃសាប ។
- ៣២២. ម៉ែនឹងចេះអោយគេកោត ម៉ែនឹងឆោតអោយគេអាណិត ។
- ៣២៣. មួយដំបូស្វា ។
- ៣២៤. មួយដំបូនឹងបួន ។
- ៣២៥. មួយប៉ប្រិចផ្អែ ។
- ៣២៦. មួយពព្រិចភ្នែក ។
- ៣២៧. មើលស្មៅ សឹមអោយអម្រែក ។
- ៣២៨. មើលអោយជាក់សឹមញាក់ចិញ្ចើម ប្រពន្ធមិនទាន់ដើម កុំអាលរក  
អុស ។
- ៣២៩. មេម៉ាយ ចំណាយមាត់គេ ។
- ៣៣០. មោហ៍បាំង ជញ្ជាំងគ្រប ។
- ៣៣១. មៅអើយមៅមុំញ ខឹងហើយជាវិញ ជាលើសពីដើម ។
- ៣៣២. មីះៗ កេះឆ្នាំងបាយឆ្កុះ ។
- ៣៣៣. ម្តុលមួយប៉ាវ អារមិនទាន់ឡើងខ្លួន ។
- ៣៣៤. ម្តាយគិតកូនដូចច្រវាប្រដេញ កូនគិតម្តាយដូចព្រះប្រែក្រោយ ។
- ៣៣៥. ម្តៅៗ ទៅយកខ្មោចគេមកអង្កុយយំ ។
- ៣៣៦. ម្តៅៗ យកជ័រព្រមកត្បៀតឃ្លៀក ។

\*\*\*\*\*



- ៣៣៧. យកឆ្មារទៅប្រោស កុំយកផ្លែទៅផង ។
- ៣៣៨. យកជើងទល់មេឃ ដូចប្រដេរវិច ។
- ៣៣៩. យកពងមាន់ ទៅផ្លើរក្អែក ។
- ៣៤០. យកសំណាញ់បង់ខ្យល់ ។

- ៣៤១. យកអន្ទង់ទៅចំហុងក្នុងភក់ ។
- ៣៤២. យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក ។
- ៣៤៥. យល់តូចកុំអាលខំ ទោះយល់ធំកុំអាលស្រាយ ។
- ៣៤៥. យ៉ាមាន់ យ៉ាទា ។

\*\*\*\*\*



- ៣៤៦. រកអុស ទៅប្រទះឈើងាប់ ។
- ៣៤៧. រត់បាតជើងសព្រាត ។
- ៣៤៨. រនាបបាក់ យករនាបជួស សំដីហួស មានតែបង់ប្រាក់ ។
- ៣៤៩. របស់ព្រះបូជាព្រះ ។
- ៣៥០. រពឹសដៃផ្ទៃផ្អែត ផ្នែកទ្រេតពោះធេង ។
- ៣៥១. រស់ក៏គាប់ ងាប់ក៏គួរ ។
- ៣៥២. រស់ដូចសត្វប្រលាំងកាស ។
- ៣៥៣. រាសីដាក់ អារក្ខធ្វើ ។
- ៣៥៤. រូសតែមាត់ ទ្រគាកស្លាប់ស្លូក ។
- ៣៥៥. រឹងដែកពត់បាន រឹងចានពត់បាក់ ។
- ៣៥៦. រេចជើងស្តើងផ្លូវ ។

\*\*\*\*\*



- ៣៥៧. លាញធន់ស្កុនប្រាណ ។

- ៣៥៨. លិចកញ្ចង់លង់កញ្ជើ ។
- ៣៥៩. លិចទាំងដង់ លង់ទាំងកុក ។
- ៣៦០. លិចលង់ផុងកាយ ។
- ៣៦១. លូកប្រហុកអោយកប់ឃ្លៀក ។
- ៣៦២. លូកលើ ស្មើក្រោម ។
- ៣៦៣. លូចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក ។
- ៣៦៤. លើកដាក់តាមកំលាំង ។
- ៣៦៥. លើកស្មាបង្ការក្អែក ។
- ៣៦៦. លេងក្មេងអាប័យស លេងពស់ៗ ខាំ ។
- ៣៦៧. លេបគ្រួសលេបថ្ម ។
- ៣៦៨. លេបវាស្លាក់ ខ្លាក់វាស្លែង ។
- ៣៦៩. លោកសង្ឃត្រង់ជាបន្ទាត់ តែប្រព្រឹត្តភ្លាត់ បន្ទាត់ត្រង់ជាង ។

\*\*\*\*\*

៩

៣៧០. វាយទឹកបង្ហើលត្រី ។

\*\*\*\*\*

៩

- ៣៧១. សក់មួយជ្រៀកជាដប់ ។
- ៣៧២. សម្លច្រើនគ្រឿងច្រើនពិសារ កូនច្រើនបាច្រើនល្អ ។
- ៣៧៣. សាច់មិនបានស៊ី កុំយកផ្អឹងព្យួរក៏ ។

- ៣៧៤. សិស្សគ្រូបី ស្រីប្តីលែង គោជ្រលែង ឆ្កែបង់ម្ចាស់ ។
- ៣៧៥. ស៊ីច្រើនៗដុះ លេងច្រើនៗឈ្លោះ ដេកច្រើនៗខ្លួល ។
- ៣៧៦. ស៊ីតែងងរមែងកើតទុក្ខ ។
- ៣៧៧. ស៊ីធំ ខ្ញុំគេ ។
- ៣៧៨. ស្វាពាក់ម្តុដ ។
- ៣៧៩. ស៊ីលៀសរអៀសខ្លួន ។
- ៣៨០. ស៊ីត្រង់ណា ដុះត្រង់នោះ ។
- ៣៨១. ស៊ីបាយបោកឆ្មាំង ។
- ៣៨២. សុវដ្ឋញបុណ្យ កុំអោយដ្ឋញបាប ។
- ៣៨៣. សុវជេរបញ្ជោរ កុំអោយថានៃ ។ !
- ៣៨៤. សុវកាប់ កុំជន្ល ។
- ៣៨៥. សុវត្រាបកុកសាប់ កុំអោយត្រាបកុកស ។
- ៣៨៦. សុវស្អូច កុំអោយដាច់ ។
- ៣៨៧. សុវទិញកុំអោយដូរ ។
- ៣៨៨. សុវអោយសាច់កុំបង្ហាញព្រៃ ។
- ៣៨៩. សុវស្លាប់បា កុំអោយស្លាប់មេ សុវលង់ទូកកណ្តាលទន្លេ កុំអោយ  
ភ្លើងឆេះផ្ទះ ។
- ៣៩០. សុវអោយភ្លើង កុំអោយពំនួត សុវអោយសាច់ត្រកូត កុំបង្ហាញ  
ព្រៃ ។
- ៣៩១. សំដីញុះញង់ បង់សាមគ្គី ។
- ៣៩២. សំពត់រហែកអោយប៉ះ ឃើញបំណះជាជាងរហែកថែម ។
- ៣៩៣. ស្វាងតឹង ស្រវឹងធ្ងរ ។
- ៣៩៤. សាំទាំដូចកាំបិត និងជ្រុញ ។
- ៣៩៥. សំពត់រហែក កុំរហែកថែម ។
- ៣៩៦. សំណាបយោងដី ស្រីយោងប្រុស ។
- ៣៩៧. ស្តោះទឹកមាត់ច្រាសខ្យល់ ។
- ៣៩៨. ស្តោះទឹកមាត់ទៅលើមេឃ វាធ្លាក់លើទ្រូងឯង ។

- ៣៩៩. ស្នាបាក់កុំចាក់ច្រោស មនុស្សមានទោសកុំយកខ្លួនបៀត ។
- ៤០០. ស្រលាញ់កូនគេបង់ចំណី ស្រលាញ់ប្តីគេបង់ចិត្ត ។
- ៤០១. ស្រលាញ់កូនមួយគេ ស្រលាញ់ចៅមួយថាង ។
- ៤០២. ស្រលាញ់ប្តី ថ្មមចិត្ត ។
- ៤០៣. ស្រលាញ់ខ្លួនថ្មមចំណី ។
- ៤០៤. ស្រលាញ់ណាស់ស្អប់ណាស់ សូរចាស់ៗទើបដឹង ។
- ៤០៥. ស្រលាញ់មេ បំពេកូន ។
- ៤០៦. ស្រលាញ់កុំទៅញឹក បើរលឹកសឹមទៅម្តងៗ ។
- ៤០៧. ស្រមោច និងស្តុរ ។
- ៤០៨. ស្រីចិត្តស្មើកុំយកធ្វើប្រពន្ធ ។
- ៤០៩. ស្រីធំភ្នែក វែកធំលលាដំ ។
- ៤១០. ស្រីខ្មៅក្លោះដូចអំបែង ចេះតុបចេះតែង ប្តីលែងមិនរួច ។
- ៤១១. ស្រែកអោយរលុងបំពង់ករ ។
- ៤១២. ស្រីសដូចបាន មារយាទមិនបានដូចឆ្កែក្រោមផ្ទះ ។
- ៤១៣. ស្រីកញ្ជើរផ្ទះ ។
- ៤១៤. ស្រីល្អស្រេចនូវប្រពន្ធគេ ។
- ៤១៥. ស្នេហាយសាប អង្គុយអោយទាប មារយាទអោយខ្ពស់ ។
- ៤១៦. ស្លូតស្លាប់ រៀចវេរមានភ័ព្វអាយុយើនយូរ ។
- ៤១៧. ស្លៀកស្បង់មិនកោរសក់ ឆ្មុះកញ្ជក់ធ្មេចនេត្រា ។
- ៤១៨. ស្លាប់ដូចពោះ រស់ដូចកង្កែប ។
- ៤១៩. ស្អប់កុំបាញ់ ស្រលាញ់កុំអោយខ្លី ។
- ៤២០. ស្អប់ចំពប់លើ ។
- ៤២១. សូរស្លាប់ខ្លួន កុំអោយស្លាប់ជាតិ ។
- ៤២២. ស្មៅយំជើង ។
- ៤២៣. សូរស្លាប់ទៅគាប់ រស់ធម៌កុំបីបង់ ។
- ៤២៤. សំដីជាងកលេខជាទោ ។

\*\*\*\*\*

**ហ**

- ៤២៥. ហុចរបស់ កុំស្រណោះដៃ ។
- ៤២៦. ហុចអំបោះស្រណោះដៃ អោយសូត្រមួយដៃ ចង់បានជាម្ខាងមួយ ។
- ៤២៧. ហុតទឹកសម្ល សំលឹងកាក អូសច្រវាក់កាក សំលឹងជ្រោយ ។
- ៤២៨. ហែកក្តាមបង្ហាញអាចម៍ ។

\*\*\*\*\*

**ឡ**

- ៤២៩. ឡើមឡើមឡើបបាត់ យូរៗគង់ព្រាត់គ្នា ។
- ៤៣០. ឡេះឡោះឡូឡា លោកថាអាប់យស ។

\*\*\*\*\*

**អ**

- ៤៣១. អង្គុយលើចង្កែរ លើកខ្លួនឯង ។
- ៤៣២. អង្វរគេដោចៗ ដូចខ្មោចទារបាយ ។
- ៤៣៣. អណ្តាតជាអាទិកន្លង បានសុខទុក្ខផង ពីព្រោះអណ្តាត ។
- ៤៣៤. អន្លង់វែងឆ្នាំងវែង ។
- ៤៣៥. អ្នកទឹកពឹងទូក អ្នកគោកពឹងរទេះ ។
- ៤៣៦. អ្នកភ្នំពេញហៅក្រមា អ្នកចំការហៅឈ្នួត អ្នកស្រែចម្កុត



ហៅកន្សែង ។

- ៤៣៧. អ្នកមានរក្សាខ្សត់ ដូចសំពត់ពុំទុំពីក្រៅ អ្នកប្រាជ្ញរក្សាខ្មៅ ដូចសំពៅនូវសំប៉ាន ។
- ៤៣៨. អ្នកមុនកំសាយ អ្នកក្រោយមានលាភ ។
- ៤៣៩. អាក្រក់តែរូប ម្ហូបបាន ។
- ៤៤០. អាក្រពើ គេមានគុណលើ រមិលគុណគេ ។
- ៤៤១. អាខិល វាជួបនឹងអាខូច ។
- ៤៤២. អាគមជ្រុំអាយុ ។
- ៤៤៣. អាង វារក៍ អាអែន ។
- ៤៤៤. អាយុមិនអស់មិនស្លាប់ គូព្រេងមិនព្រាត់ ។
- ៤៤៥. អាវៀចធ្វើកង់ អាត្រង់ធ្វើទូក ។
- ៤៤៦. អាវែក គេស៊ីក្រោមភ្នែក អាវែកមិនដឹង ។
- ៤៤៧. អឹមអៀនស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងនៅមាត់ទទេ ។
- ៤៤៨. អូសសម្រាស់ប្រទះពាក្យ ។
- ៤៤៩. អំពៅនៅជិតដៃជំរី ។
- ៤៥០. អាំងឡាំងអាំងជំរី ។

\*\*\*\*\*



- ៤៥១. ឥតមេឥតបា ប្រវេប្រវាកើតឯង ។

\*\*\*\*\*



៤៥២- ព្រឹត្តិសុទ្ធិកដ្ឋចស្តវទ័ព ។

**ចម្លង\***

វាយបញ្ចូលជា eBook ដោយ **ឡៅ លីវដ្ឋា និង អ៊ុត ចន្ទស៊ីណា**

**ក្រោមការឧបត្ថម្ភពីសំណាក់ ខ្មៅ យុន សំរែង**

ដើម្បីបម្រើប្រយោជន៍ជាសាធារណៈ ដោយមិនគិតកម្រៃ

ខែ តុលា ឆ្នាំ ២០១៣

២០១៣

**មូលនិធិខ្មែរសំរាប់ការសិក្សា**